




របាយការណ៍ ប្រចាំឆ្នាំរបស់ ធនាគារ ប្រេដ ប៊ែង 2019



កាលបរិច្ឆេទបោះពុម្ព: ខែមិថុនា ឆ្នាំ2020



មាតិកា

សាររបស់នាយកប្រតិបត្តិ	01
អំពីធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	04
យុទ្ធសាស្ត្ររបស់យើង	05
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	07
សមិទ្ធផលក្នុងឆ្នាំ 2017-2019	08
ការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ 2020	12
រចនាសម្ព័ន្ធ	13
អ្នកទទួលបន្ទុកលើអភិបាលកិច្ច	14
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	16
របាយការណ៍របស់សវនករឯករាជ្យ	24

សាររបស់នាយកប្រតិបត្តិ

GUILLAUME CLAUDE PERDON
នាយកប្រតិបត្តិនៃធនាគារ ប្រេង ប៊ែង (ខេមបូឌា)
ភីអិលស៊ី



ចក្ខុវិស័យសេដ្ឋកិច្ច

ស្ថេរភាពនៃកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងការអភិវឌ្ឍជាមួយនៃវិស័យហិរញ្ញវត្ថុក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជាក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស។ ក្នុងន័យនេះ ធនាគារ ប្រេង ប៊ែង ខេមបូឌា ភីអិលស៊ី ("ធនាគារ") ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងបានចាប់ផ្តើមធ្វើប្រតិបត្តិការ ធនាគារ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។

នៅឆ្នាំ២០១៩ កំណើនពិតប្រាកដបានឈានដល់កម្រិតខ្ពស់បំផុតគឺ ៧.១% ធៀបនឹង ៧.៥% នៅឆ្នាំ២០១៨។ វិស័យគន្លឹះដែលជំរុញកំណើនសេដ្ឋកិច្ចគឺទេសចរណ៍ ការនាំចេញ នៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ផលិតផលកសិកម្ម និង សំណង់ និង អចលនវត្ថុ។ ការវិនិយោគផ្ទាល់ពីបរទេសមានការថមថយនៅក្នុងឆ្នាំ ២០១៩ រហូតដល់ ១០.៨% នៃផលិតផលក្នុងស្រុក សរុប GDP ធៀបទៅនឹងកម្រិតខ្ពស់ឯកទត្តកម្មនៃ ១៣.៤% នៃផលិតផលក្នុងស្រុកសរុប GDP នៅឆ្នាំ២០១៨។ សេដ្ឋកិច្ចត្រូវបានគេ ប៉ាន់ប្រមាណថា នឹងមានកំណើនដោយស្ថិតក្នុងល្បឿនដដែលក្នុងឆ្នាំ ២០២០ ដោយឡែកដោយសារការរាតត្បាតជាសកល ដោយមេរោគ កូវីត ១៩ (Covid-19) នឹងអាចមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។

វិស័យហិរញ្ញវត្ថុ នៅតែបន្តមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ ២០១៩ រួមជាមួយនឹង ទីផ្សារធនាគារនៅតែរក្សាបាននូវការ ប្រកួតប្រជែងខ្ពស់។ កំណើនយ៉ាងឆាប់រហ័សផ្នែកឥណទាន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើអោយមានកំណើន រហូតដល់ ២៥% ក្នុងឆ្នាំ ២០១៩ កំណើននេះបានមកពីការផ្តល់ឥណទានទៅដល់វិស័យអចលនទ្រព្យ។សមតុល្យឥណទាន ផ្តល់ដោយវិស័យធនាគារកើន ឡើងលើស 100% នៃប្រាក់បញ្ញើសរុប។ រហូតដល់បច្ចុប្បន្ន ប្រាក់បញ្ញើសរុប បាននិងកំពុងលូត លាស់ក្នុងល្បឿនប្រហាក់ប្រហែល ជាមួយនឹងកំណើន +១៩% ក្នុងឆ្នាំ ២០១៩។ វិស័យហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការទ្រទ្រង់ការរីកចម្រើន។ ម្យ៉ាងវិញទៀត គោលនយោបាយលើវិស័យ ហិរញ្ញវត្ថុក្លាយជាឧបករណ៍ ដ៏សំខាន់សម្រាប់ការគាំទ្រក្នុង កំណើនសេដ្ឋកិច្ចជាតិក្នុងប្រទេស។

សមិទ្ធផល

នៅក្នុងការប្រកួតប្រជែងទាំងឡាយ និងការរីកចម្រើនក្នុងវិស័យធនាគារ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) នៅតែជាធនាគារដែល តូច និងថ្មី ក្នុងឆ្នាំ ២០១៩ ទោះបីជាធនាគារសាខារបស់ BRED គ្រប បាននិងកំពុងលូតលាស់លឿនជាងទីផ្សារក៏ដោយនោះ។ ក្នុងរយៈពេលតិចជាង ៣ ឆ្នាំក្រោយពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ឥណទានរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានខិតជិតទៅរក ១% នៃចំណែកទីផ្សារ និងប្រាក់បញ្ញើពីអតិថិជនគឺ ០.៧% នៃទីផ្សារ។

ធនាគារនៅតែបន្តពង្រីកនូវផលិតផល និងសេវាកម្មទៅកាន់អតិថិជនរបស់ខ្លួន និងកំពុងតែបំពេញសេវាកម្មទៅកាន់អតិថិជនសរុបជាង ៥,៣០០ អតិថិជន រួមមាន អតិថិជនអាជីវកម្មចំនួន ៤០០ ក្រុមហ៊ុន ក្នុងឆ្នាំ ២០១៩។ អតិថិជនរបស់យើងខ្ញុំ ដែលមានប្រតិបត្តិការអាជីវកម្មមានទៅលើវិស័យផ្សេងៗដូចជា កសិកម្ម នាំចេញ នាំចូល និង ឧស្សាហកម្មរោងចក្រ។ ឥណទាន និងប្រាក់បញ្ញើរបស់យើងបានកើនឡើងដល់ ២២៤ លានដុល្លារអាមេរិក និង ១៩២ លានដុល្លារអាមេរិក ស្ថិតក្នុងការិយបរិច្ឆេទ ៣១ ធ្នូ ២០១៩។ ការរីកចម្រើននៃប្រតិបត្តិការរបស់ធនាគារ និងសមិទ្ធផលទាំងមូលក្នុងឆ្នាំ ២០១៩ គឺជាសញ្ញាច្បាស់លាស់ដែលបង្ហាញថាធនាគារនឹងទទួលបានចំណុច Breakeven ក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះ ដែលនឹងនាំធនាគារឆ្ពោះទៅកាន់ដំណើរទៅរកការទទួលបានផលចំណេញក្នុងឆ្នាំបន្ទាប់ៗទៀត។

យើងខ្ញុំផ្ដោតសំខាន់ទៅលើសេវាកម្មអតិថិជន និងផ្តល់គុណតម្លៃដល់អតិថិជនរបស់យើងខ្ញុំដោយការពង្រឹងគុណភាព និងការបង្កើតអ្វីដែលថ្មីៗ។ យើងខ្ញុំបង្កើតអោយមានភាពខុសប្លែកនៅក្នុងទីផ្សារ ជាមួយនឹងគុណភាពលើសេវាកម្មរបស់យើងខ្ញុំ។ ឧទាហរណ៍ យើងខ្ញុំគឺជាធនាគារទីមួយដែលបើកប្រតិបត្តិការ 7 ថ្ងៃក្នុង 1 សប្តាហ៍ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច។ ជាមួយនឹងភាពរហ័សរហួននៅក្នុងទីផ្សារ យើងខ្ញុំបានបើកសាខាចំនួន ៦ និង ដាក់អោយប្រើប្រាស់ម៉ាស៊ីន ATM ចំនួន ៤១ ហើយមានគំរោងបង្កើនទៅដល់ចំនួន ៥០ នៅឆ្នាំខាងមុខ។ ទស្សនៈរបស់យើងខ្ញុំ គឺផ្អែកលើទំនាក់ទំនង ឈ្នះ ឈ្នះ រយៈពេលវែង រវាងអតិថិជន និងធនាគារ ដែលយកទំនុកចិត្តជាសំខាន់ ដើម្បីទទួលបានការទទួលស្គាល់ ពីសំណាក់អតិថិជន និយ័តករ សហគមន៍ និងបុគ្គលិក។ យើងអនុវត្តវិធីសាស្ត្រ “ប្រតិបត្តិការធនាគារគ្មានរយៈ ចម្ងាយ” របស់ធនាគារ BRED។ វិធីសាស្ត្រនេះគឺជាការសន្យាដល់អតិថិជនលើលំនាំគំរូជាសកល តាមរយៈបណ្តាសាខាគោលដៅ និងការផ្តល់ដំណោះស្រាយតាមប្រព័ន្ធ ឌីជីថល។ គំរូទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយដែលត្រឹមត្រូវ និងលំអិត រយៈពេលវែងដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងនៅគ្រប់ស្ថានភាពនីមួយៗ ដែលអាចកើតមានពាក់ព័ន្ធនឹងការរស់នៅ និងអាជីវកម្ម។ យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ គឺផ្អែកលើកម្មវិធីវិនិយោគដែលមានស្ថេរភាព។

សេចក្តីបញ្ចប់

យើងមានភាពជឿជាក់ក្នុងការរំពឹងទុករបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) សម្រាប់ឆ្នាំ ២០២០។ ទោះបីជាមានការប្រកួតប្រជែងកាន់តែច្រើននៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជាក៏ដោយ ខៀនហិរញ្ញវត្ថុដ៏រឹងមាំរបស់យើងខ្ញុំ បច្ចេកវិទ្យាដែលត្រូវបានបំពាក់យ៉ាងល្អប្រសើរ កិច្ចខិតខំប្រឹងប្រែងដើម្បីគុណភាពសេវា ការអភិវឌ្ឍជាបន្តនៃធនធានមនុស្សរបស់យើងខ្ញុំ និងយុទ្ធសាស្ត្រលើកតម្លៃម៉ាកសញ្ញារបស់យើងខ្ញុំ ផ្តល់មូលដ្ឋានគ្រឹះរឹងមាំ ដើម្បីឲ្យធនាគារយើងខ្ញុំ សម្រេចគោលដៅរបស់ខ្លួន។ សំខាន់ជាងនេះទៅទៀត ភាពមិនជាក់លាក់ដែលបានមកពីវិបត្តិសកលលោកនៅឆ្នាំ ២០២០ មូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ធនាគារយើងខ្ញុំនៅប្រទេសកម្ពុជា ត្រូវបានបង្កើនទុកដោយធនាគារសម្ព័ន្ធ មួយក្នុងចំណោមធនាគារសម្ព័ន្ធជៗនៅក្នុងសកលលោក ដែលនឹងជាទ្រព្យសកម្មដ៏រឹងមាំដើម្បីប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចជាសកលនាពេលអនាគត។ ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងធ្វើជាដៃគូអាជីវកម្មជាមួយធនាគារយើងខ្ញុំ។

ចាប់ផ្តើមជាមួយ ប្រេដ រីកចម្រើនជាមួយ ប្រេដ។



Guillaume Claude Perdon
នាយកប្រតិបត្តិ
ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2020

អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ត្រូវបានកាន់កាប់ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារសហប្រតិបត្តិការតំបន់របស់បារាំង និងបានចុះបញ្ជីនៅក្នុងប្រទេសបារាំង។ ធនាគារបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាមវិញ្ញាបន ប្រតិលេខ ០០០០២៩៨២ ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៦។ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ ៣០ វិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន ១៩៣ នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ឆ្នាំ២០១៨ មានចំនួន ១៤០ នាក់) ។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ

BRED គឺជាសមាជិករបស់ បណ្តុំក្រុមហ៊ុន Banque Populaire នៃធនាគារសហប្រតិបត្តិការ។ BRED មានសមាជិកសហប្រតិបត្តិការចំនួន ២០០,០០០ នាក់ ដែលមានមូលធនចំនួន ៤.៩ ពាន់លានអឺរ និងមានបុគ្គលិកចំនួន ៦,០០០ នាក់ ដែល ២៥% នៃបុគ្គលិកស្ថិតនៅក្រៅប្រទេសបារាំង ឬនៅក្រៅប្រទេសតាមបណ្តាតំបន់ដែលធ្លាប់ត្រួតត្រាដោយបារាំង។ អាជីវកម្មគោលរបស់ BRED គឺដំណើរការធនាគារពាណិជ្ជ នៅក្នុងប្រទេសបារាំង តាមរយៈប្រតិបត្តិការក្នុង Greater Paris, in Normandy, Seine-et-Marne/Aisne និងនៅតាមការិយាល័យរបស់បារាំងនៅឯក្រៅប្រទេស ក៏ដូចជាតាមរយៈសាខាធនាគារពាណិជ្ជកម្ម នៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង ស្នែងនៃទ្វីបអាហ្វ្រិក (the Horn of Africa) និង ប្រទេសស្វីស។ ដើម្បីក្លាយជាធនាគារ មួយដែលប្តេជ្ញាចិត្តសម្រាប់សហគមន៍ទាំងនេះ បណ្តាញ ធនាគារបារាំងមានសាខាក្នុងស្រុកចំនួន ៤៧៥ រួមមាន ៧៥ ស្ថិតនៅ ខាងក្រៅប្រទេសបារាំង។ BRED រក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនជាងមួយលាននាក់។


នៅក្នុងឆ្នាំ ២០១៩ BRED បានកត់ត្រានូវប្រាក់ចំណេញធនាគារសរុបចំនួន ១,២៥២ លានអឺរ (+៥%)។ Bred បានកត់ត្រា ប្រាក់ចំណេញចំនួន ៣០៧ លានអឺរ កើនឡើង ១១%។

BPCE Group គឺជាសម្ព័ន្ធធនាគារធំជាងគេទី ២ នៅក្នុងប្រទេសបារាំងដែលបម្រើអតិថិជនលើសពី ៣១.២ លាននាក់ និងមានបុគ្គលិកលើស ពី ១០០,០០០ នាក់ ដែលមានភាគទុនិកសហប្រតិបត្តិការចំនួន ៩ លាននាក់។ BPCE Group ទទួលបានចំណាត់ថ្នាក់ A/A+ ដែលជាធនាគារមួយមានស្តង់ដារអន្តរជាតិខ្ពស់។



យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺ ដើម្បីក្លាយខ្លួនជាធនាគារនាំមុខមួយ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្ម ធនាគារដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំជាមួយនិងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារអន្តរជាតិ។





ដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ យើងខ្ញុំប្តេជ្ញាដូចខាងក្រោម៖	
ការរៀបចំដំណើរការ	- មានភាពរហ័សក្នុងការសំរេចចិត្ត - ធ្វើអោយប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីដីថវិកា (អនឡាញ, ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាអោយមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - ប្រកាន់ភ្ជាប់នូវវិធានដំណោះស្រាយ - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក

បណ្តាញសាខា	• បង្កើតបណ្តាញសាខាគ្រប់គ្រាន់ • បង្កើតការគ្រប់គ្រងការងារ និងច្រកចូលឆាប់រហ័ស • ពន្យារម៉ោងប្រតិបត្តិការ • បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល • ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់, អាជីវកម្ម, សេវាកម្មធនាគារឯកជន)
ការប្រើប្រាស់ពីចម្ងាយ	• ការឆ្លើយតបឆាប់រហ័សទៅអតិថិជន • ការបង្ហាញព័ត៌មានតាមរយៈ website Facebook និងការផ្ញើសារ • ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App • បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក
តារាងតុល្យការ		
ប្រាក់បញ្ញើរបស់អតិថិជន	195,779,640	145,766,445
ឥណទាន និងបុរេប្រទានសុទ្ធ	220,740,598	115,267,778
មូលធន	63,032,964	65,379,043
ទ្រព្យសកម្មសរុប	322,787,907	218,854,342
របាយការណ៍លទ្ធផល		
ចំណូលការប្រាក់សុទ្ធ	7,772,063	4,447,440
ចំណូលកម្រៃជើងសារសុទ្ធ	421,163	36,154
ព័ត៌មានទូទៅ		
ចំនួនសាខា	7	4
ចំនួនបុគ្គលិក	193	133
ចំនួន ATMs	42	30
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	5,289	1,801
ចំនួនអតិថិជនឥណទាន	886	454
ចំនួនកាតប្រើប្រាស់	5,130	1,574



សមិទ្ធផលក្នុងឆ្នាំ 2017

អាជ្ញាប័ណ្ណ

ធនាគារបានចុះបញ្ជីនៅប្រទេសកម្ពុជា នៅថ្ងៃទី 1 ខែមេសា ឆ្នាំ2016 និងទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជា និងចាប់ផ្តើមដំណើរប្រតិបត្តិការធនាគារ នៅថ្ងៃទី10 ខែមករា ឆ្នាំ2017។



ម៉ាស៊ីន ATM

ធនាគារមានភាពឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន។ នាចុងឆ្នាំ2017 ម៉ាស៊ីន ATM ចំនួន 9 ត្រូវបានដំឡើងនៅតាមទីតាំងធនាគារ និងតាមទីតាំងផ្សេងៗដោយផ្តល់សេវាប្រតិបត្តិការ 24ម៉ោង ក្នុង1 ថ្ងៃ និង7 ថ្ងៃក្នុង 1 សប្តាហ៍។

ប្រតិបត្តិការធនាគារតាមអ៊ីនធឺណែត

យើងបានដាក់អោយប្រើប្រាស់នូវប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត នៅក្នុងខែកក្កដា ឆ្នាំ2017 ដើម្បីជួយអតិថិជនក្នុងការចូលទៅកាន់គណនីនិងធ្វើប្រតិបត្តិការធនាគារគ្រប់ពេល ទោះបីជានៅក្រៅម៉ោងការងារ។ សេវាកម្មនេះ មានសុវត្ថិភាព សាមញ្ញ និងងាយស្រួលក្នុង ការធ្វើ ប្រតិបត្តិការ។



ប័ណ្ណឥណទាន Visa

នៅខែកញ្ញា ឆ្នាំ 2017 យើងបានដាក់អោយដំណើរការ នូវប័ណ្ណ Visa Debit 1 3D Secure ត្រូវបានបន្ថែមទៅលើទ្រង់ទ្រាយរបស់ប័ណ្ណ Visa ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិ ការតាមរយៈការប្រើប្រាស់ប័ណ្ណ Visa ។ ម្យ៉ាងវិញទៀត អតិថិជនទទួលបាននូវការលើកចិត្តជាច្រើនពីដៃគូពាណិជ្ជកម្មជាមួយ និងការប្រើប្រាស់ប័ណ្ណ Visa Platinum របស់ធនាគារ។



កម្មវិធីតាមទូរស័ព្ទដៃ

យើងបានដាក់ដំណើរការនូវកម្មវិធីតាមទូរស័ព្ទដៃ (App Store និង Google Pay) នៅក្នុង ខែវិច្ឆិកា ឆ្នាំ2017 ។ អតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ដោយ ប្រើប្រាស់ទូរស័ព្ទដៃ។



សមិទ្ធផលក្នុងឆ្នាំ 2018

សាខា

- ❑ សាខាទទួលបានគោត្រូវបានបើកសម្ពោធនៅខែកញ្ញា ឆ្នាំ2018
- ❑ សាខាសៀមរាបត្រូវបានបើកសម្ពោធនៅខែតុលា ឆ្នាំ2018
- ❑ សាខាម៉ៅសែនត្រូវបានបើកសម្ពោធនៅខែវិច្ឆិកា ឆ្នាំ2018



ម៉ាស៊ីនកាត

យើងបានចាប់ផ្តើមទទួលម៉ាស៊ីនកាត នៅខែធ្នូ ឆ្នាំ២០១៨។ ឥឡូវនេះអ្នកកាន់ម៉ាស៊ីនកាត អាចធ្វើការ ដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់យើង។

សាច់ប្រាក់បន្ថែម

ដើម្បីជួយសម្រួលដល់ការដកសាច់ប្រាក់របស់អ្នកដំណើរអន្តរជាតិដែលអញ្ជើញមកប្រទេស កម្ពុជា ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងផ្តល់ជូននូវសេវាកម្មថ្មីមួយគឺសេវាដកសាច់ប្រាក់ បន្ថែម ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ នេះ។ សេវាកម្មនេះនឹងអនុញ្ញាតឱ្យអ្នកដំណើរធ្វើការដក ប្រាក់ដែលត្រូវការបន្ថែម ក្រោយពេលដកប្រាក់លើសពីចំនួនទឹកប្រាក់ដែលអាចដកបានតាម ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។ សេវាកម្មនេះនឹងមានផ្តល់ជូននៅគ្រប់សាខាធនាគារ ប្រេដ ប៊ែង ខេមបូឌា ទាំងអស់នៅប្រទេសកម្ពុជា។



កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រី

នៅឆ្នាំ២០១៨ ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានសម្រេចចិត្តផ្តួចផ្តើមគំនិតបង្កើតកម្មវិធី មួយដែលផ្តោតលើស្ត្រីដោយមានបំណងប្រាថ្នាចង់ក្លាយជា "ធនាគារជម្រើសសម្រាប់ស្ត្រី" នៅប្រទេស កម្ពុជា និងបម្រើសេវាដល់ស្ត្រីកម្ពុជាឱ្យកាន់តែល្អប្រសើរជាពិសេសសហគ្រិនស្ត្រី។



ក្នុងពេលដែលធនាគារ ប្រេដ ប៊ែង ខេមបូឌា បាននិងកំពុងរីកលូតលាស់ យើងទទួលស្គាល់ថាស្ត្រីមានតម្រូវការជាក់លាក់ ហើយធនាគាររបស់ស្ត្រីត្រូវតែសម្របតាមដោយបង្កើត ផលិតផលនិងសេវា កម្មវិធីៗ ដែលសមស្របតាមតម្រូវការរបស់ពួកគេ។ នៅឆ្នាំ២០១៨ រួមជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានធ្វើការ សិក្សាស៊ីជម្រៅមួយទៅលើស្ត្រីធុរកិច្ច កម្ពុជាជាង ១៥០ នាក់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ។

សមិទ្ធផលក្នុងឆ្នាំ 2019

សាខា

- សាខាខេត្តបាត់ដំបងត្រូវបានបើកសម្ពោធនៅខែកុម្ភៈឆ្នាំ2019
- សាខាចោមចៅត្រូវបានបើកសម្ពោធនៅខែសីហាឆ្នាំ2019
- សាខាអូឡាំពិកត្រូវបានបើកសម្ពោធនៅខែធ្នូឆ្នាំ2019



ម៉ាស៊ីន POS

ម៉ាស៊ីន POS មានសម្រាប់ ប្រតិបត្តិការលើកាត VISA និង Mastercard.



ការកែលម្អទៅលើកម្មវិធីតាមរយៈទូរស័ព្ទ

- លក្ខណៈនៃការស្កេនក្រយ៉ាដៃ (Fingerprint)
- បញ្ចូលរូបិយវត្ថុបន្ថែម សម្រាប់ប្រតិបត្តិការផ្ទេរ
- មានភាសាខ្មែរ
- អាចធ្វើការផ្ទេរតាមកាលវិភាគដែលបានកំណត់ និងការផ្ទេរដដែលៗ



កម្មវិធី Shine មជ្ឈមណ្ឌលសិក្សា

មជ្ឈមណ្ឌលសិក្សា

ដើម្បីចូលរួមចំណែកនៅក្នុងកម្មវិធីសិក្សានៃ Women Initiative វគ្គបណ្តុះបណ្តាលដំបូង ទៅលើប្រធានបទ Active Listening ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែឧសភា នៅ ការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ប៊ែង។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ក្នុង ការជួយដល់សហគ្រិនស្ត្រី ដែលជាអ្នកដឹកនាំ ក្នុងការលើកទឹកចិត្ត ជះឥទ្ធិពល បញ្ចុះបញ្ចូល និង ការប្រាស្រ័យទាក់ទង ចូលរួមជាមួយបុគ្គលិករបស់ពួកគេ ដោយការធ្វើការស្តាប់យ៉ាងសកម្ម។

វាពិតជាភាពជោគជ័យដ៏ធំមួយសម្រាប់ធនាគារ។ អ្នកដឹកនាំជាស្ត្រីដែលមកពីក្រុមហ៊ុន សហគ្រាសផ្សេងៗគ្នា ចំនួន ២៤ នាក់ មានសេចក្តីសោមនស្សរីករាយសម្រាប់ការចូលរួម នេះ ដើម្បីចែករំលែកនូវទស្សនៈមតិ ព្រមទាំងរង់ចាំវគ្គបណ្តុះបណ្តាលខាងមុខទៀត។

Breakfast Talk

កាតពិភាក្សាដំបូងក្រោមប្រធានបទ កម្មវិធី “Shine Initiative” រួមទាំងប្រធានបទ ការយល់ និងជម្នះភាពក៏យខ្លាចនៃការនិយាយជាសាធារណៈ។ កម្មវិធី Shine



ការកែលម្អទៅលើ Internet Banking

- បច្ចុប្បន្ន ចំនួនបរិមាណសាច់ប្រាក់ដែលមាន គឺត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីធ្វើការផ្ទេរ រឺធ្វើប្រតិបត្តិការអ្វីមួយ
- នៅពេលដែលអតិថិជនធ្វើ អ៊ីម៉ែល តាមរយៈ Internet Banking របស់យើង អ៊ីម៉ែល នោះនឹងផ្ញើផ្ទាល់ភ្លាមៗទៅកាន់ប្រធានទំនាក់ទំនងរបស់ពួកគេ
- ការត្រួតពិនិត្យច្រើនថ្នាក់ គឺអាចនឹងទៅរួចសម្រាប់សហគ្រាសអាជីវកម្ម
- គណនីដែលមិនត្រូវបានអនុម័ត មិនត្រូវបានបង្ហាញអោយឃើញ




សាច់ប្រាក់បន្ថែម (បន្ថែមពីតំរាន)

សេវាកម្មសាច់ប្រាក់បន្ថែម មានសម្រាប់ Mastercards

ការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ 2020

- ភាពងាយស្រួល និងភាពរហ័សនៃការចូលដំណើរការមូលធនរបស់អតិថិជនរបស់យើងគឺសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង។ យើងនឹងរៀបចំកម្មវិធី ATM នៅក្នុងឆ្នាំ ២០២០ រួមជាមួយនឹងការពង្រីកសាខាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យើងគ្រោងនឹងបន្ថែមទូរ ATM ចំនួន ៥០ អោយបានមុនចុងឆ្នាំ ២០២០។
- ក្នុងកំឡុងឆ្នាំ ២០២០ យើងគ្រោងនឹងរៀបចំសាខាចំនួន ២ នៅរាជធានីភ្នំពេញ (សាខា ច្បារអំពៅ និង សាខាផ្លូវ ២៧១) ជាមួយនឹងការកើនឡើងនៃបុគ្គលិករហូតដល់ ២៤០ បុគ្គលិក។
- យើងវិនិយោគលើបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទ និងអភិវឌ្ឍន៍កូណៈ Internet Banking របស់យើង អោយកាន់តែល្អប្រសើរ។ យើងធានាថា យើងបាន និងកំពុងបន្ត ស្វែងរកអ្វីដែលថ្មី សម្រាប់ផលិតផល និងសេវាកម្ម ថែមទាំងផ្តល់ជូននូវដំណោះស្រាយ និង ស្របទៅនឹងសេវាកម្មដែលអតិថិជនត្រូវការចង់បាន
- យើងនៅតែរក្សាការផ្តល់ជូននូវការគាំទ្រ និងផ្គត់ផ្គង់នូវសេវាកម្មដែលមិនមែនហិរញ្ញវត្ថុទីកាន់អតិថិជនរបស់ពួកយើង (បណ្តុះបណ្តាល និងបង្រៀនអតិថិជនរបស់យើងទៅលើគណនេយ្យ ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារ)
- យើងនឹងផ្តល់ព័ត៌មាន (INFORM) តាមរយៈការផ្សព្វផ្សាយដ៏អស្ចារ្យព័ត៌មានទៅលើបណ្តាញសង្គមសម្រាប់មនុស្សគ្រប់គ្នា។ ធនាគារនឹងធ្វើការរៀបចំការពិភាក្សា Breakfast Talk រួមផ្សំជាមួយនឹងអ្នកឯកទេស និង វាគ្មិនសក្តានុពល ដែលពួកគាត់នឹងមកចែករំលែកផ្តល់ជូននូវបទពិសោធន៍របស់ពួកគេ។
- យើងនឹងគាំទ្រដល់ការផ្តល់អំណាច (EMPOWERMENT) ដល់ស្ត្រីតាមរយៈការបណ្តុះបណ្តាលដែលនឹងជួយក្នុងការផ្តល់នូវវគ្គសិក្សាដែលរៀបចំឡើងដោយពិសេសសម្រាប់តម្រូវការរបស់ស្ត្រី រួមជាមួយនឹងបច្ចេកទេស និងជំនាញទន់។ ការសាកល្បងដំបូងរបស់យើងគឺនៅខេត្តសៀមរាប។
- បំផុស (INSPIRE) ក្នុងឆ្នាំ ២០២០ ធនាគារ BRED នឹងរៀបចំកម្មវិធី Women Business Award ដំបូងដើម្បីប្រគល់ជាពានរង្វាន់ និងទទួលស្គាល់ស្ត្រីដែលពូកែលេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគាត់។
- ការគាំទ្រផ្នែកហិរញ្ញវត្ថុ (SUPPORT, Financially)។ ការផ្តល់ជូនដែលរួមមាន សេវាកម្ម មិនមែនហិរញ្ញវត្ថុ ដែលនឹងមានក្នុងចង្កោមជាមួយសេវាកម្មហិរញ្ញវត្ថុដូចជា ការទូទាត់ ប្រាក់បញ្ញើ ការសន្សំ និងកម្ចី ដែលទាំងនេះជាគោលបំណងដើម្បីអភិវឌ្ឍ គាំទ្រដល់ដំណើរការគម្រោងរបស់អតិថិជន។ ប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមយើងខ្ញុំនឹងបន្តធ្វើការដើម្បីបង្កើតនូវប្រព័ន្ធអេកូឡូស៊ី (ecosystem) សម្រាប់អតិថិជនជាស្ត្រីរបស់យើងខ្ញុំ។
- ចាប់ផ្តើមជាមួយ ប្រេង រីកចម្រើនជាមួយ ប្រេង។

របៀបវារៈ



អ្នកទទួលបន្ទុកអភិបាលកិច្ច

I. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុងលក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការ និងអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សំរាប់គ្រប់គ្រងធនាគារប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចជាក់លាក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផលរំលោភទៀតសំរាប់មន្ត្រី និង/ឬបណ្តាធិការធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់ និងបញ្ជូនសំណើនេះដើម្បីអោយបណ្តាភាគ ទុនិកៈអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និងទម្រង់ភស្តុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិរបស់លិខិតុបករណ៍នោះ។
- ស្នើទៅភាគទុនិកៈសម្របសម្រួលក្នុងកិច្ចការរបស់ធនាគារ។
- ស្នើទៅភាគទុនិកៈដើម្បីសុំបង្កើន ឬបន្ថយដើមទុន។
- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នាឬការបង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀត ណាមួយដើម្បីអោយភាគទុនិកៈអនុម័ត។
- ស្នើទៅភាគទុនិកៈដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការរំលាយបញ្ចេញធនាគារ ដើម្បីអោយភាគទុនិកៈអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិ ទទួលភាគលាភបាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតអោយនៅក្រោមលក្ខន្តិកៈនិងអនុលោមតាម ច្បាប់ នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារ
- ផ្តល់ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ុតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាតិភោគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ ធនាគារដើម្បីធានាដល់កាតព្វកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីដាក់ជូន អោយភាគទុនិកៈអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសំរាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Jerome Zerbib	ប្រធានក្រុមប្រឹក្សាភិបាល លោក
លោក Olivier Jean Klein	អភិបាល
លោក Stéphane Mangiavacca	អភិបាល
លោក Bruno Moschetto	អភិបាលឯករាជ្យ
លោក Bernard Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Massin	អភិបាលឯករាជ្យ
លោក Guillaume Claude Perdon	អភិបាល និងជានាយកប្រតិបត្តិ

II. គណៈកម្មការសវនកម្ម

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺធានាអោយបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ភ្ជាប់នូវប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងល្អ ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃ ក្នុង ហើយតាមការពិនិត្យមើលរបស់សវនករខាងក្រៅអាចវាយតម្លៃ លើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

គណៈកម្មការសវនកម្មសម្របសម្រួលការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Bernard Ramanantsoa	ប្រធានស្តីទី
លោក Jerome Zerbib	សមាជិក
លោក Stéphane Mangiavacca	សមាជិក
លោក Bruno Moschetto	សមាជិក

III. គណៈកម្មការគ្រប់គ្រងហានិភ័យ

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយ និងបង្កើតសកម្មភាព គ្រប់គ្រងហានិភ័យ ហើយធ្វើការវាយតម្លៃហានិភ័យក្រុមប្រឹក្សាភិបាល។

គណៈកម្មការគ្រប់គ្រងហានិភ័យសម្របសម្រួលការិយបរិច្ឆេទ ហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Bernard Ramanantsoa	ប្រធានស្តីទី
លោក Jerome Zerbib	សមាជិក
លោក Stéphane Mangiavacca	សមាជិក
លោក Bruno Moschetto	សមាជិក
លោក Kamal benchabane	សមាជិក

ធនាគារ ប្រេដ ប៊ែឡ (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019
និង
របាយការណ៍របស់សវនករឯករាជ្យ

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	19-23
របាយការណ៍របស់សវនករឯករាជ្យ	23-27
របាយការណ៍ហិរញ្ញវត្ថុ៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	28-30
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	31
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	32
របាយការណ៍លំហូរទឹកប្រាក់	33-34
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	35-156



ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00002982	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 30, មហាវិថីព្រះនរោត្តម សង្កាត់ ផ្សារថ្មី 3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ អគារលេខ 30, មហាវិថីព្រះនរោត្តម	
ភាគទុនិក	BRED Banque Populaire ("BRED")	
ក្រុមប្រឹក្សាភិបាល	Jerome ZERBIB	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 4 ខែ ធ្នូ ឆ្នាំ 2019)
	Thierry Moreau	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងថ្ងៃទី 4 ខែ ធ្នូ ឆ្នាំ 2019)
	Olivier Jean Klein	អភិបាល
	Stéphane Mangiavacca	អភិបាល
	Guillaume Claude Perdon	អភិបាល និងនាយកប្រតិបត្តិ
	Bernard Ramanantsoa	អភិបាលឯករាជ្យ
	Guillaume MASSIN	អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	Bruno MOSCHETTO	អភិបាលឯករាជ្យ
	Guillaume Claude Perdon	ប្រធាននាយកប្រតិបត្តិ
	Sopha MIN	អនុប្រធាននាយកប្រតិបត្តិ
	Anne-Laure Seidou	ប្រធាននាយកហិរញ្ញវត្ថុ
	Kamal Benchabane	ប្រធាននាយកគ្រប់គ្រងហានិភ័យនិងប្រតិបត្តិ
	Marion Quintin	ប្រធានជាន់ខ្ពស់ផ្នែកឥណទាន
	Chhay Huoy	ប្រធានជាន់ខ្ពស់ផ្នែករដ្ឋបាលឥណទាន
	Kunthea Meas	នាយកគ្រប់គ្រងបណ្តាញសាខា
សវនករ	Laurent AYOUN	នាយកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន
	Nicolas SOSNOWIEZ	នាយកប្រធានផ្នែកទីផ្សារ & ការទំនាក់ទំនង
សវនករ	ខេភីអិមជឿ ខេមបូឌា ចំកាត់	



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា ("ធនាគារ") ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់ សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ ។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ខាតមុនបង់ពន្ធ	(2,569,655)	(4,215,961)	(10,412,243)	(17,053,562)
ចំណាយពន្ធលើប្រាក់ចំណេញ	223,576	287,690	905,930	1,163,706
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(2,346,079)	(3,928,271)	(9,506,313)	(15,889,856)

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទ នេះទេ ។

ដើមទុន

ដើមទុនរបស់ធនាគារនាថ្ងៃទី 31 ធ្នូ ឆ្នាំ 2019 មានចំនួន 75,000,000 ដុល្លារអាមេរិក (ក្នុងឆ្នាំ 2018 មានចំនួន 75,000,000 ដុល្លារអាមេរិក) ដោយការបោះផ្សាយប័ណ្ណភាគហ៊ុន ក្នុងតំលៃ 1 ដុល្លារអាមេរិក ស្មើនឹង 1 ភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបោះផ្សាយ និងបានបង់គ្រប់ចំនួន ។



ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទានខាតបង់

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទាន អាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាវាជាឥណទាន និងបុរេប្រទាន ដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និង ជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្វះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ លើកលែងតែ បំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ហើយសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ការអនុវត្ត វិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែល នឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានគូលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេល ចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ការរំពឹងលើការបាត់បង់ឥណទាននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2019 ត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ ។ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ មានការផ្ទុះឡើងនៃវិស័យក្បួនណា បានរីករាលដាលពាសពេញប្រទេសចិន កម្ពុជា និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើនផលិតផលក្នុងស្រុកដុល (GDP) និងសូចនាករសំខាន់ៗផ្សេងៗ នឹងត្រូវបានពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការរំពឹងទុកលើការខាតបង់ឥណទានក្រោម ស.រ.ហ.អ.ក 9 ក្នុងឆ្នាំ 2020 ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

Jerome ZERBIB	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 4 ខែ ធ្នូ ឆ្នាំ 2019)
Thierry Moreau	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងថ្ងៃទី 4 ខែ ធ្នូ ឆ្នាំ 2019)
Olivier Jean Klein	អភិបាល
Stéphane Mangiavacca	អភិបាល
Guillaume Claude Perdon	អភិបាល និងនាយកប្រតិបត្តិ
Bernard Ramanantsoa	អភិបាលឯករាជ្យ
Guillaume MASSIN	អភិបាលឯករាជ្យ
Bruno MOSCHETTO	អភិបាលឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់ ឬដោយប្រយោលរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះពុំមានការរៀបចំណាមួយដែលមានធនាគារជាតិកម្ពុជាក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុននោះទេ ។

តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុឆ្នាំកន្លងទៅ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូល នៅក្នុងចំនួនបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបាន ដោយសមាជិកក្រុមប្រឹក្សាភិបាលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយ ធនាគារដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ii) អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក") ឬបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម នឹងប្រើប្រាស់មូលដ្ឋាន និងនិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 10 ដល់ទី 138 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



Guillaume Claude Perdon

អភិបាល និង ជានាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 7 MAY 2020



KPMG Cambodia Ltd
 4th Floor, Delano Center
 No. 144, Street 169, Sangkat Veal Vong
 Khan 7 Makara, Phnom Penh,
 Cambodia
 +885 23 216 899 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ ជូនចំពោះភាគទុនិកនៃ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផ្គត់ផ្គង់ផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 10 ដល់ទី 138 (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាធារណៈ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ទ.ហ.អ.ក) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់ យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវ របស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រម សីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំ ប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និង សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ សវនកម្មរបស់យើងខ្ញុំ ។



បញ្ហាផ្សេងៗ

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ 35 នៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារ បានអនុវត្ត ស.វ.ទ.ហ.អ.ក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ដែលមានកាលបរិច្ឆេទអន្តរកាលនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។ ស្តង់ដារទាំងនេះ គឺត្រូវអនុវត្តតាម វិធីសាស្ត្រប្រតិបត្តិសកម្ម លើព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលផ្គត់ផ្គង់ផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងកំណត់ពន្យល់ពាក់ព័ន្ធផ្សេងៗ ។ យើងខ្ញុំ មិនតម្រូវ ឲ្យធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបដែលបានកែប្រែឡើងវិញឡើយ ហើយព័ត៌មានទាំងនេះ មិនត្រូវបានធ្វើ សវនកម្មទេ ។ ការទទួលខុសត្រូវរបស់យើងខ្ញុំលើព័ត៌មានប្រៀបធៀបទាំងនេះ គឺត្រូវកំណត់ថាគឺជាបាយការណ៍ ហិរញ្ញវត្ថុ បានរួមបញ្ចូលនូវព័ត៌មានប្រៀបធៀបដែលតម្រូវដោយ ស.វ.ទ.ហ.អ.ក និងថាព័ត៌មានប្រៀបធៀបទាំង នេះត្រូវបានធ្វើចំណាត់ថ្នាក់សមស្របឬទេ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃ របាយការណ៍សវនកម្មនេះ គឺជាបាយការណ៍របស់អ្នកគ្រប់គ្រងដែលបានបង្ហាញនៅទំព័រទី 1 ដល់ទី 5 និង របាយ ការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។ មតិ សវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើង ខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសាធារណៈជាមួយរបាយការណ៍ ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសាធារណៈ ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសាធារណៈកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យ ជៀសផុតពីការបង្ហាញខុសជាសាធារណៈ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាព របស់ ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែ អ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការ ធនាគារ ឬគ្មានជម្រើសសមរម្យដទៃ ទៀតក្រៅពីធ្វើបែបនេះ។ អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរ ការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែ វាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គង តែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតិនិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ ធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែល ធនាគារ បាន ប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមត្រូវនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអតិថិភាពកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា បំភាន់**




ខៀវ ហ៊ុយ
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 7 ខែ ឧសភា ឆ្នាំ 2020

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ទ្រព្យសកម្ម

សាច់ប្រាក់ និងសាច់ប្រាក់សមមូល
ប្រាក់បញ្ញើនៅធនាគារនានា
ប្រាក់បញ្ញើតម្កល់តាមច្បាប់
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ
ទ្រព្យសកម្មផ្សេងៗ
ទ្រព្យសកម្មអរូបី
ទ្រព្យនិងបរិក្ខារ
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

សរុបទ្រព្យសកម្ម

កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
6	41,060,000		66,579,026	167,319,500	32,137,612	129,739,540
7	11,235,640		-	45,785,233	-	-
8	35,413,497		25,424,888	144,310,000	10,763,624	43,452,750
9	220,740,598		115,267,778	899,517,937	463,145,932	198,860,650
10	2,139,846		1,268,025	8,719,872	5,094,924	4,408,012
11	1,167,100		1,382,636	4,755,933	1,526,114	6,160,922
12	3,682,213		2,912,745	15,005,018	1,703,409	5,625,273
13	6,494,545		5,531,698	26,465,271	3,814,137	15,397,671
21	854,468		487,546	3,481,957	118,056	476,592
	322,787,907		218,854,342	1,315,360,721	100,104,387	404,121,410

ចំណូលនិច មូលធនរបស់ភាគទុនិក

ចំណូល

ប្រាក់បញ្ញើរបស់អតិថិជន
ប្រាក់បញ្ញើរបស់ធនាគារនានា
ប្រាក់កម្ចី
ចំណូលបន្ទាប់បន្សំ
ចំណូលនិស្សន្ទវត្ថុ
ចំណូលអតិសន្យា
ចំណូលផ្សេងៗ
សំវិធានធនលើឱនភាពនៃធាតុក្រៅតារាងតុល្យការ
សំវិធានធនលើអត្ថប្រយោជន៍របស់និយោជិត
ចំណូលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

សរុបចំណូល

កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
14	195,779,640		145,766,445	797,802,033	585,689,576	46,532,763
15	12,004,881		-	48,919,890	-	2,338,505
16	10,947,833		-	44,612,419	-	-
17	32,012,466		-	130,450,799	-	-
	4,080		-	16,626	-	-
18	6,689,548		5,615,745	27,259,908	22,564,063	3,814,137
19	1,469,020		1,559,617	5,986,258	6,266,540	611,668
	786,350		362,492	3,204,376	1,456,493	-
20	61,080		163,000	248,901	654,934	-
21	45		8,000	183	32,144	-
	259,754,943		153,475,299	1,058,501,393	616,663,750	53,297,073
						215,160,283

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
មូលធនរបស់ភាគទុនិក						
ដើមទុន	75,000,000	75,000,000	300,000,000	300,000,000	52,500,000	210,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	-	-
ប្រាក់ខាតបង់រូបិយប័ណ្ណ	(11,967,036)	(9,620,957)	(48,377,541)	(38,871,229)	(5,692,686)	(22,981,373)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	5,236,869	1,564,224	-	1,942,500
សរុបមូលធន	63,032,964	65,379,043	256,859,328	262,692,995	46,807,314	188,961,127
សរុបបំណុល និងមូលធន	322,787,907	218,854,342	1,315,360,721	879,356,745	100,104,387	404,121,410

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។



របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	24	13,092,725	7,020,083	53,051,722	28,396,236
ចំណាយលើការប្រាក់	25	(5,320,662)	(2,572,643)	(21,559,322)	(10,406,341)
ចំណូលពីការប្រាក់សុទ្ធ		7,772,063	4,447,440	31,492,400	17,989,895
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	26	421,163	36,154	1,706,552	146,243
ចំណូលផ្សេងៗ	27	40,176	683	162,793	2,763
ចំណេញពីប្រតិបត្តិការសរុប		8,233,402	4,484,277	33,361,745	18,138,901
ចំណាយបុគ្គលិក	28	(3,376,824)	(2,779,149)	(13,682,891)	(11,241,658)
ចំណាយប្រតិបត្តិការផ្សេងៗ	29	(5,832,046)	(4,162,075)	(23,631,450)	(16,835,593)
សរុបចំណាយប្រតិបត្តិការ		(9,208,870)	(6,941,224)	(37,314,341)	(28,077,251)
ចំណេញប្រតិបត្តិការនៅមុនពេល សំវិធានធន		(975,468)	(2,456,947)	(3,952,596)	(9,938,350)
សំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុបាត់បង់	9	(1,594,187)	(1,759,014)	(6,459,646)	(7,115,212)
ខាត មុនដកពន្ធលើប្រាក់ចំណេញ		(2,569,655)	(4,215,961)	(10,412,242)	(17,053,562)
ចំណាយពន្ធលើប្រាក់ចំណេញ	21	223,576	287,690	905,930	1,163,706
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(2,346,079)	(3,928,271)	(9,506,312)	(15,889,856)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,672,645	(378,276)
សរុបប្រាក់ខាតសម្រាប់ការិយបរិច្ឆេទ		(2,346,079)	(3,928,271)	(5,833,667)	(16,268,132)

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	ដើមទុន		ប្រាក់ខាតបង់		ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018								
ប្រតិបត្តិការទូលក្ខណ៍ដោយផ្ទាល់								
ទុនបម្រុង	52,500,000	210,000,000	(5,692,686)	(22,981,373)	-	1,942,500	46,807,314	188,961,127
ទុនបម្រុង	22,500,000	90,000,000	-	-	-	-	22,500,000	90,000,000
ប្រាក់ខាតបង់	-	-	(3,928,271)	(15,889,856)	-	-	(3,928,271)	(15,889,856)
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ	-	-	-	-	-	(378,276)	-	(378,276)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	75,000,000	300,000,000	(9,620,957)	(38,871,229)	-	1,564,224	65,379,043	262,692,995
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019								
ប្រាក់ខាតបង់ទូទៅសម្រាប់ការិយបរិច្ឆេទ	75,000,000	300,000,000	(9,620,957)	(38,871,229)	-	1,564,224	65,379,043	262,692,995
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(2,346,079)	(9,506,312)	-	-	(2,346,079)	(9,506,312)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	75,000,000	300,000,000	(11,967,036)	(48,377,541)	-	3,672,646	63,032,964	256,859,328

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(2,346,079)	(3,928,271)	(9,506,312)	(15,889,856)
<i>និយ័តភាពលើ៖</i>					
រំលស់		1,889,966	1,407,085	7,658,142	5,691,659
ចំណូលការប្រាក់		(13,092,725)	(7,020,083)	(53,051,722)	(28,396,236)
ចំណាយហិរញ្ញវត្ថុ		192,356	154,131	779,427	623,460
ចំណាយពន្ធលើប្រាក់ចំណេញ		(223,576)	(287,690)	(905,930)	(1,163,706)
សំវិធានធនសម្រាប់ការបាត់បង់	9	1,594,187	1,759,014	6,459,646	7,115,212
លើឥណទាន និងបុរេប្រទាន					
សំវិធានធនលើអត្ថប្រយោជន៍	(101,920)	163,000	(412,980)	659,335	
និយោជិត					
ចំណាយការប្រាក់		5,320,662	2,572,643	21,559,322	10,406,341
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		(40,176)	(683)	(162,793)	(2,763)
		<u>(6,807,305)</u>	<u>(5,180,854)</u>	<u>(27,583,200)</u>	<u>(20,956,554)</u>
<i>បម្រែបម្រួល៖</i>					
ប្រាក់បញ្ញើរបស់ធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(11,683,208)	-	(47,340,359)	-
ឥណទាន និងបុរេប្រទាន		(107,081,251)	(66,845,502)	(433,893,229)	(270,390,056)
ប្រាក់បញ្ញើតម្កល់តាមច្បាប់		(9,988,609)	(12,411,264)	(40,473,844)	(50,203,563)
ទ្រព្យសកម្មផ្សេងៗ		(102,524)	(112,399)	(415,427)	(454,654)
ប្រាក់បញ្ញើរបស់អតិថិជន		47,928,115	98,490,671	194,204,722	398,394,764
ប្រាក់បញ្ញើរបស់ធនាគារ		12,004,881	(2,338,505)	48,643,778	(9,459,253)
ចំណូលផ្សេងៗ		1,623,659	3,260,742	6,579,066	13,189,701
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/ទទួលបានពីប្រតិបត្តិការ		<u>(67,298,937)</u>	<u>20,043,743</u>	<u>(272,695,293)</u>	<u>81,076,939</u>
ចំណូលការប្រាក់បានទទួល		12,761,530	12,761,530	51,709,720	27,874,014
ចំណាយការប្រាក់បានបង់សម្រាប់					

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

1. ព័ត៌មានគ្រឹះ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជាក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 00002982 ចេញដោយក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016។

ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាធនាគារពាណិជ្ជ និងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី 10 ខែ មករា ឆ្នាំ 2017 ។

ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ធនាគារ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង។

ធនាគារ មានបុគ្គលិកចំនួន 192 នាក់ គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018: 139 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”) ឬ (“CIFRS”) ។ នេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូងរបស់ធនាគារ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ឬ (“CIFRS”) ។ “ការអនុវត្តដំបូងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា” ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុកាលពីការិយបរិច្ឆេទមុន របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការពន្យល់ពីរបៀបនៃការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក ដែលបានប៉ះពាល់ដល់ការរាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 35 ។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 34 ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 7 ខែ ឧសភា ឆ្នាំ 2020 ។

បំណុលភតិសន្យា		(192,356)	(154,131)	(779,427)	(623,460)
ចំណាយការប្រាក់បានបង់		(3,235,582)	(1,829,632)	(13,110,578)	(7,400,861)
ពន្ធលើប្រាក់ចំណេញ/ចំណាយពន្ធ	21	(151,301)	(73,800)	(613,072)	(298,521)
អប្បបរមាបានបង់					
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)	(64,9	19,696,306	(263,071,850)	79,671,557	
ទទួលបានពីសកម្មភាពប្រតិបត្តិការ	23,95				
	1)				
	កំណត់សម្គាល់	2019	2018	2019	2018
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើតម្កល់តាមច្បាប់		-	(2,250,000)	-	(9,101,250)
ការទិញទ្រព្យ និងបរិក្ខារ		(3,459,069)	(4,508,501)	(14,016,148)	(18,236,887)
សាច់ប្រាក់បានពីការលក់ទ្រព្យសកម្ម		92,500	8,700	374,810	35,192
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(3,366,569)	(6,749,801)	(13,641,338)	(27,302,945)
លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		42,960,299	22,500,000	174,075,132	91,012,500
ការទូទាត់បំណុលភតិសន្យា		(636,373)	(511,185)	(2,578,583)	(2,067,743)
លំហូរទឹកប្រាក់ ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		42,323,926	21,988,815	171,496,549	88,944,757
ការ(ថយចុះ)/កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(25,966,594)	34,935,320	(105,216,639)	141,313,369
សាច់ប្រាក់ និងសាច់ប្រាក់សមមូលសាជីវករិយបរិច្ឆេទ		67,158,941	32,223,621	269,844,624	130,086,758
លម្អៀងពីការប្តូរប័ណ្ណ		-	-	3,230,829	(1,555,503)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	6	41,192,347	67,158,941	167,858,814	269,844,624

សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាផ្តល់បញ្ជាក់ពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ ធនាគារ ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ ។ តួលេខទាំងអស់ត្រូវបានបង្កើតចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តន៍គោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រស្មុគស្មាញៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ។

- កំណត់សម្គាល់ 34គ(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់ ។
- កំណត់សម្គាល់ 34គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 34គ(៧)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមូលនាពេលអនាគត ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

- កំណត់សម្គាល់ 34គ(៧)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យមិនអាចអង្កេតបាន ។
- កំណត់សម្គាល់ 34គ(៧)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការបរិច្ឆេទរាយការណ៍ ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "ទុនបម្រុងលើការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រាចុងនាការិយបរិច្ឆេទ		អត្រាមធ្យម
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1 ដុល្លារអាមេរិក =	4,075 រៀល		4,052 រៀល
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1 ដុល្លារអាមេរិក =	4,018 រៀល		4,045 រៀល
ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1 ដុល្លារអាមេរិក =	4,037 រៀល		មិនប្រើ

តួលេខប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)
សាច់ប្រាក់ក្នុងដៃ	8,900,657		5,568,007		22,372,252	2,830,617
សាច់ប្រាក់សមមូលជាមួយធនាគារនានា	32,291,690		61,590,934		247,472,372	29,393,004
	41,192,347		67,158,941		269,844,624	32,223,621
	(132,347)		(579,915)		(2,330,098)	(86,009)
ដក៖ ឱនភាពនៃតម្លៃសម្រាប់សាច់ប្រាក់សមមូល	41,060,000		66,579,026		267,514,526	32,137,612

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតបង់លើសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	2019		2018		2019	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)
នាថ្ងៃទី 1 ខែ មករា	579,915		86,009		2,330,098	347,218
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	(447,568)		493,906		(1,813,546)	1,997,850
លម្អៀងពីការប្តូររូបិយប័ណ្ណ	-		-		22,762	(14,970)
នាថ្ងៃទី 31 ខែ ធ្នូ	132,347		579,915		539,314	2,330,098

7. ប្រាក់តម្កល់នៅធនាគារនានា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនជាសាច់ប្រាក់សមមូល)	11,235,640		-		-	-

ប្រាក់តម្កល់នៅធនាគារផ្សេងៗត្រូវបានគិតចាប់ពី 5 ទី 12 ខែ និងទទួលបានអត្រាការប្រាក់ពី 0.6% ទៅ 1.01% ។

8. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)
ប្រាក់តម្កល់ធនាសារលើដើមទុន	7,500,000		7,500,000		30,135,000	5,250,000
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	27,913,497		17,924,888		72,022,200	5,513,624
	35,413,497		25,424,888		102,157,200	10,763,624

8. ប្រាក់តម្កល់តាមច្បាប់ (ត)

ក. ប្រាក់តម្កល់ធនាសារលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ធនាគារតម្រូវឲ្យក្រុមប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន ។ ប្រាក់តម្កល់នេះគឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្ត ឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត ។

ខ. ទុនបម្រុងកាតព្វកិច្ចលើបញ្ញើអតិថិជន

ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន គឺជាទុនបម្រុងប្រើប្រាស់ដែលត្រូវបានគិតតាមអត្រា 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.5% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់ដុល្លារ។ និង សម្រាប់ដែលប្រែប្រួលតាមកម្រិតប្រែប្រួលនៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ ។ ប្រាក់តម្កល់បម្រុងកាតព្វកិច្ចនេះ ត្រូវរក្សាទុកស្របតាមប្រកាសលេខ ធ7-018-282 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 ។

គ. អត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2019	2018
ប្រាក់តម្កល់ធានាលើដើមទុន	0.48%	0.48%

9. ឥណទាន និងមធ្យមធានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
ឥណទានពាណិជ្ជកម្ម	11,737,326		7,295,216		29,312,178	4,290,409
ឥណទានវិបារូបន៍	23,641,032		13,467,023		54,110,498	16,011,096
ឥណទានរយៈពេលខ្លី	133,924,751		69,148,660		277,839,316	25,192,923
ឥណទានរយៈពេលវែង	159,273		587,591		2,360,941	-
បង្កាន់ដៃទំនុកចិត្ត	54,476,062		26,349,237		105,871,234	4,442,417
ឥណទានអ្នកប្រើប្រាស់	223,938,444		116,847,727		469,494,167	49,936,845
ឥណទាននិងបុរេប្រទានដុល	(3,197,846)		(1,579,949)		(6,348,235)	(677,333)
សំវិធានធនលើខ្លួនភាពនៃតម្លៃ	220,740,598		115,267,778		463,145,932	49,259,512
ឥណទាន និងបុរេប្រទាន – សុទ្ធ						198,860,650

9. ឥណទាន និងមូលប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

ការផ្ទៀងផ្ទាត់ឥណទាន និងបុរេប្រទានក្នុងកំណត់សម្គាល់លេខ 32ខ (វ)

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន ដុល	223,938,444	116,847,727	912,549,159	489,494,167
ប្រាក់ចំណូលបង្ក	893,267	543,173	3,640,063	2,182,469
	<u>224,831,711</u>	<u>117,390,900</u>	<u>916,189,222</u>	<u>471,676,636</u>

សំវិធានធនសម្រាប់ឱភាពការខាតបង់ ទៅលើឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលដ្ឋប្រតិបត្តិបន្តបន្ទាប់ក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ឱនភាពនៃតម្លៃសម្រាប់សមតុល្យនៅធនាគារនានា	(447,568)	493,906	(1,813,546)	1,997,850
ឱភាពនៃតម្លៃលើឥណទានផ្តល់ដល់អតិថិជន	1,617,897	902,616	6,555,719	3,651,082
ឱភាពនៃតម្លៃលើកិច្ចសន្យាធានាហិរញ្ញវត្ថុ	423,858	362,492	1,717,473	1,466,280
	<u>1,594,187</u>	<u>1,759,014</u>	<u>6,459,646</u>	<u>7,115,212</u>

9. ឥណទាន និងមូលប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

បម្រែបម្រួលលើ សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	1,579,949	677,333	6,348,235	2,734,393
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	1,617,897	902,616	6,555,719	3,651,082
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	127,268	(37,240)
នាថ្ងៃទី 31 ខែ ធ្នូ	<u>3,197,846</u>	<u>1,579,949</u>	<u>13,031,222</u>	<u>6,348,235</u>

9. គណនាន និងប្រធានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

គណនាន និងប្រធានផ្តល់ដល់អតិថិជនដុល ដោយមិនរាប់បញ្ចូលការប្រាក់និងថ្លៃប្រតិបត្តិការផ្សេងទៀត មានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
ក្នុងរយៈពេល 1 ខែ	3,754	388	15,298	1,559	406	1,639
ពី 1 ទៅ 3 ខែ	5,120,680	2,047,461	20,866,771	8,226,698	2,980,600	12,032,682
ពី 3 ទៅ 6 ខែ	14,752,014	10,008,720	60,114,457	40,215,037	5,480,197	22,123,555
ពី 6 ទៅ 12 ខែ	8,644,933	4,606,715	35,228,102	18,509,781	11,871,465	47,925,104
ពី 1 ទៅ 3 ឆ្នាំ	36,096,079	22,999,985	147,091,522	92,413,940	3,996,771	16,134,965
ពី 3 ទៅ 5 ឆ្នាំ	22,285,764	14,883,759	90,814,488	59,802,944	8,199,575	33,101,684
លើសពី 5 ឆ្នាំ	137,035,220	62,300,699	558,418,521	250,324,208	17,407,831	70,275,414
	<u>223,938,444</u>	<u>116,847,727</u>	<u>912,549,159</u>	<u>469,494,167</u>	<u>49,936,845</u>	<u>201,595,043</u>

សម្រាប់ការវិភាគបន្ថែមលើចំនួនគណនាន និងប្រធានដុលផ្តល់ដល់អតិថិជន មានបង្ហាញនៅកំណត់សម្គាល់ 32 (ខ) ។

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
ប្រាក់បញ្ញើមានការធានា	273,548	176,270	1,114,708	708,253	105,356	425,322
ចំណាយបង់មុន	1,394,134	1,011,347	5,681,096	4,063,592	951,086	3,839,534
ទ្រព្យសកម្មផ្សេងៗ	472,164	80,408	1,924,068	323,079	35,461	143,156
	<u>2,139,846</u>	<u>1,268,025</u>	<u>8,719,872</u>	<u>5,094,924</u>	<u>1,091,903</u>	<u>4,408,012</u>



11. ទ្រព្យសកម្មអរូបី

	សូហ្វវែរ កុំព្យូទ័រ ដុល្លារអាមេរិក	ការបង្កើត វេបសាយ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
2019				
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា	2,063,234	94,708	2,157,942	8,670,611
ការទិញបន្ថែម	305,249	55,076	360,325	1,460,037
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	131,291
នាថ្ងៃទី 31 ខែ ធ្នូ	2,368,483	149,784	2,518,267	10,261,939
ដក: រំលស់បង្ក				
នាថ្ងៃទី 1 ខែ មករា	746,000	29,306	775,306	3,115,180
រំលស់	538,853	37,008	575,861	2,333,389
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	57,437
នាថ្ងៃទី 31 ខែ ធ្នូ	1,284,853	66,314	1,351,167	5,506,006
តម្លៃសោន				
នាថ្ងៃទី 31 ខែ ធ្នូ	1,083,630	83,470	1,167,100	4,755,933
2018				
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា	1,801,269	61,246	1,862,515	7,518,973
ការទិញបន្ថែម	261,965	33,462	295,427	1,195,002
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(43,364)
នាថ្ងៃទី 31 ខែ ធ្នូ 2018	2,063,234	94,708	2,157,942	8,670,611
ដក: រំលស់បង្ក				
នាថ្ងៃទី 1 ខែ មករា	329,597	6,804	336,401	1,358,051
រំលស់	416,403	22,502	438,905	1,775,371
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(18,242)
នាថ្ងៃទី 31 ខែ ធ្នូ	746,000	29,306	775,306	3,115,180
តម្លៃសោន				
នាថ្ងៃទី 31 ខែ ធ្នូ	1,317,234	65,402	1,382,636	5,555,431
នាថ្ងៃទី 1 ខែ មករា	1,471,672	54,442	1,526,114	6,160,922

12. ទ្រព្យនិយមន័យ

2019	ប្រើប្រាស់កម្ម និងគ្រឿងបំបែក ដុល្លារអាមេរិក	សម្ភារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
តម្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	637,184	480,008	1,296,163	445,844	3,525,662	14,166,110
ការទិញបន្ថែម	445,605	106,620	396,780	227,754	1,389,689	5,631,020
ការលក់ចេញ	-	-	-	(156,290)	(156,290)	(633,287)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	229,331
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1,082,789	586,628	1,692,943	517,308	4,759,061	19,393,174
តម្លៃសោន						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	13,999	96,441	359,695	142,782	612,917	2,462,701
រំលស់	80,783	82,005	303,966	101,143	567,897	2,301,119
ការលក់ចេញ	-	-	-	(103,966)	(103,966)	(421,270)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	45,606
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	94,782	178,446	663,661	139,959	1,076,848	4,388,156
តម្លៃសោន						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	988,007	408,182	1,029,282	377,349	3,682,213	15,005,018

12. ទ្រព្យនិងបរិក្ខារ (ត)

2018	ប្រើប្រាស់សង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	សម្ភារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង បង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	15,042	380,672	782,946	347,684	112,037	1,638,381	6,614,144
ការទិញបន្ថែម	622,142	99,336	513,217	111,160	554,426	1,900,281	7,686,637
ការលក់ចេញ	-	-	-	(13,000)	-	(13,000)	(52,585)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(82,086)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	637,184	480,008	1,296,163	445,844	666,463	3,525,662	14,166,110
ជនៈ រំលស់បង្គុះ							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	2,344	38,862	135,363	68,383	-	244,952	988,871
រំលស់	11,655	57,579	224,332	79,382	-	372,948	1,508,575
ការលក់ចេញ	-	-	-	(4,983)	-	(4,983)	(20,156)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(14,589)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	13,999	96,441	359,695	142,782	-	612,917	2,462,701
ឥណទាន							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	623,185	383,567	936,468	303,062	666,463	2,912,745	11,703,409
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	12,698	341,810	647,583	279,301	112,037	1,393,429	5,625,273

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីកតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 18 ។

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	6,494,545	5,531,698	26,465,271	22,226,363
			3,814,137	15,397,671

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

ធនាគារ បានជួលទីតាំងការិយាល័យ ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ផ្ទៃដី	2019		2018		2019		2018	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ពាន់រៀល		ពាន់រៀល	(កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	6,126,930		3,814,137		24,618,005		15,397,671	
ការទិញបន្ថែម	1,709,055		2,312,793		6,925,091		9,355,248	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-		-		388,543		(134,914)	
នាថ្ងៃទី 31 ខែ ធ្នូ	7,835,985		6,126,930		31,931,639		24,618,005	
ដកៈ រំលស់បន្ត								
នាថ្ងៃទី 1 ខែ មករា	595,232		-		2,407,713		-	
រំលស់សម្រាប់ការិយាល័យផ្ទេរ	746,208		595,232		3,023,635		2,407,713	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-		-		35,020		(16,071)	
នាថ្ងៃទី 31 ខែ ធ្នូ	1,341,440		595,232		5,466,368		2,391,642	
កម្រៃបេឡា								
នាថ្ងៃទី 31 ខែ ធ្នូ	6,494,545		5,531,698		26,465,271		22,226,363	

14. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល		(កំណត់សម្គាល់ 5)
គណនីសន្សំ	15,346,615	6,460,766	62,537,456	25,959,358	4,403,641	17,777,499
ប្រាក់បញ្ញើមានកាលកំណត់	129,235,227	113,320,106	526,633,550	455,320,186	30,651,196	123,738,878
គណនីចរន្ត	51,197,798	25,985,573	208,631,027	104,410,032	11,477,926	46,336,387
	195,779,640	145,766,445	797,802,033	585,689,576	46,532,763	187,852,764

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានកំណត់ដូចខាងក្រោម៖

ក. តាមកាលកំណត់៖	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ដុល្លារអាមេរិក	ដុល្លារអាមេរិក
រយៈពេល ១ ខែ	66,544,414	32,447,492	271,168,487	130,374,023	21,239,063	85,742,097
ពី ១ ទៅ ៣ ខែ	27,002,258	30,152,277	110,034,201	121,151,849	12,239,819	49,412,149
ពី ៣ ទៅ ៦ ខែ	6,233,089	2,895,922	25,399,838	11,635,815	2,341,948	9,454,444
ពី ៦ ទៅ ១២ ខែ	25,403,042	28,879,559	103,517,396	116,038,068	3,046,378	12,298,228
ពី ១ ទៅ ៣ ឆ្នាំ	23,582,919	17,247,203	96,100,395	69,299,262	7,404,612	29,892,419
ពី ៣ ទៅ ៥ ខែ	35,398,999	33,652,735	144,250,921	135,216,689	46,820	189,012
លើសពី ៥ ឆ្នាំ	11,614,919	491,257	47,330,795	1,973,870	214,123	864,415
	195,779,640	145,766,445	797,802,033	585,689,576	46,532,763	187,852,764

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានកំណត់ដូចខាងក្រោម៖

ខ. តាមប្រភេទអតិថិជន៖	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	
	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឯកត្តជន	104,064,036	86,974,658	424,060,947	349,464,176	15,757,258	63,612,051
សហគ្រាសអាជីវកម្ម	91,715,604	58,791,787	373,741,086	236,225,400	30,775,505	124,240,713
	195,779,640	145,766,445	797,802,033	585,689,576	46,532,763	187,852,764
គ. តាមនិវាសនដ្ឋាន						
និវាសនជន	189,419,874	138,132,562	771,885,987	555,016,634	38,839,462	156,794,908
អនិវាសនជន	6,359,766	7,633,883	25,916,046	30,672,942	7,693,301	31,057,856
	195,779,640	145,766,445	797,802,033	585,689,576	46,532,763	187,852,764

16. កម្ចី

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ក្រៅពីសម្ព័ន្ធហិរញ្ញវត្ថុ	10,947,833	-	44,612,419	-

ប្រាក់កម្ចីមិនមានការធានា មានការប្រាក់តាមអត្រាពី 2.8% ដល់ 3.15% ក្នុង 1 ឆ្នាំ (2018: មិនមាន) ។

សម្រាប់ការវិភាគ បន្ថែម តាមតារាងកំណត់មានដូចខាងក្រោម៖

	ឆ្នាំ 2019		ឆ្នាំ 2018	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ឆ្នាំ 2019	ឆ្នាំ 2018
			ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ពី 3 ទៅ 6 ខែ	1,239,426	-	5,050,661	-
ពី 6 ទៅ 12 ខែ	9,708,407	-	39,561,758	-
	10,947,833	-	44,612,419	-

17. មំណុលបន្ទាប់បន្សំ

មំណុលបន្ទាប់បន្សំ គឺជា កម្ចីរយៈពេលខ្លីដែលមិនមានការធានា ដែលផ្តល់ដោយ BRED Banque Populaire (ការិយាល័យកណ្តាល) មានចំនួន 32,000,000 ដុល្លារអាមេរិក គិតត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដែលមានកិច្ចសន្យាចុះថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 2019 ជាមួយនឹងលក្ខណៈដូចខាងក្រោម៖

មំណុលសរុប	32,000,000 ដុល្លារអាមេរិក
កាលកំណត់	ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2019 ដល់ ថ្ងៃទី 27 ខែ មករា ឆ្នាំ 2020
ការទូទាត់ប្រាក់ដើម	នៅកាលកំណត់
ការទូទាត់អត្រាការប្រាក់	នៅកាលកំណត់
អត្រាការប្រាក់	Libour + 1%.

បម្រែបម្រួលអនុម័តមំណុលមានដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
នៅថ្ងៃទី 1 ខែ មករា	-	-	-	-
កម្ចីបន្ថែម	32,012,466	-	129,714,512	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	736,287	-
នៅថ្ងៃទី 1 ខែ ធ្នូ	32,012,466	-	130,450,799	-

18. បំណុលភតិសន្យា

វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់មិនបានធ្វើអប្បបរមា
តាមកិច្ចសន្យា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2018	ដុល្លារអាមេរិក
តិចជាង 1 ឆ្នាំ	844,216	801,049	3,440,180	3,218,615	492,000	1,986,204
1 ឆ្នាំ ទៅ 5 ឆ្នាំ	4,360,948	4,160,448	17,770,863	16,716,680	2,460,000	9,931,020
លើសពី 5 ឆ្នាំ	2,597,941	2,835,853	10,586,609	11,394,458	1,435,000	5,793,095
លំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា	7,803,105	7,797,350	31,797,652	31,329,753	4,387,000	17,710,319

តំលៃបច្ចុប្បន្ននៃបំណុលភតិសន្យា

រយៈពេលខ្លី	692,879	587,423	2,823,482	2,360,266	375,851	1,517,310
រយៈពេលវែង	5,996,669	5,028,322	24,436,426	20,203,797	3,438,286	13,880,361
តម្លៃបច្ចុប្បន្នសរុបនៃបំណុលភតិសន្យា	6,689,548	5,615,745	27,259,908	22,564,063	3,814,137	15,397,671

18. បំណុលភតិសន្យា (ត)

ចំនួនដែលបានទទួលស្គាល់ជាចំណេញ និង ខាត

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ការប្រាក់លើបំណុលភតិសន្យា	192,356	154,131	779,427	623,460

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
--	------------------------	------------------------	-------------------------------------	-------------------------------------

លំហូរទឹកប្រាក់ពីសកម្មភាព

ហិរញ្ញប្បទាន

សាច់ប្រាក់ដែលទូទាត់ចំណែកនៃ

ប្រាក់ដើម

លំហូរទឹកប្រាក់ពីសកម្មភាព

ប្រតិបត្តិការ

ប្រាក់ទូទាត់សម្រាប់ចំណែក

ការប្រាក់ បំណុលភតិសន្យា

សរុបលំហូរចេញទឹកប្រាក់ បំណុល

ភតិសន្យា

	636,373	511,185	2,578,584	2,067,743
	192,356	154,131	779,427	623,460
	828,729	665,316	3,358,011	2,691,203

19. មំណុលផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ចំណាយបង្គរ និងបំណុលផ្សេងៗ	1,332,973	1,493,589	5,431,866	6,001,239	577,969	2,333,260
បំណុលពន្ធផ្សេងៗ	136,047	66,028	554,392	265,301	33,699	136,043
	1,469,020	1,559,617	5,986,258	6,266,540	611,668	2,469,303

20. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ប្រាក់រំលឹកអតីតភាពការងារ	61,080	163,000	248,901	654,934	-	-

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 6 ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ 2021 តទៅ ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួន អតិបរមាស្មើនឹង 6 ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ 2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីដងក្នុងមួយឆ្នាំ គឺនៅក្នុងខែ មិថុនា និងខែ ធ្នូ ជាដាច់ខាត។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ ។

21. ពន្ធនេសីប្រាក់ចំណេញ/ពន្ធអច្បបរមា

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ពន្ធពន្យារជាទ្រព្យសកម្ម	2,338,674	1,735,329	9,530,097	6,972,552	961,838	3,882,940
ពន្ធពន្យារជាបំណុល	(1,484,206)	(1,247,783)	(6,048,140)	(5,013,592)	(843,782)	(3,406,348)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	<u>854,468</u>	<u>487,546</u>	<u>3,481,957</u>	<u>1,958,960</u>	<u>118,056</u>	<u>476,592</u>
សំវិធានធនសម្រាប់ឥណទានដែលបាត់បង់	639,569	315,990	2,606,244	1,269,648	135,467	546,880
សំវិធានធន កិច្ចសន្យានៅក្រៅតារាងតុល្យការ	156,073	72,498	635,997	291,297	-	-
សំវិធានធនសម្រាប់ធនាគារ	26,469	115,983	107,861	466,020	17,202	69,444
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	(1,298,908)	(1,106,340)	(5,293,050)	(4,445,274)	(762,827)	(3,079,533)
បំណុលភតិ សន្យា	1,337,910	1,123,149	5,451,983	4,512,813	762,827	3,079,533
ចំណូលពន្យារពីឥណទាន	178,653	107,709	728,011	432,774	46,342	187,083
រំលស់ និងបង្ករ	(185,298)	(141,443)	(755,089)	(568,318)	(80,955)	(326,815)
	<u>854,468</u>	<u>487,546</u>	<u>3,481,957</u>	<u>1,958,960</u>	<u>118,056</u>	<u>476,592</u>

21. ពន្ធនេសីប្រាក់ចំណេញ/ពន្ធអច្បបរមា (ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារ មានដូចខាងក្រោម៖

	2019		2018		2019		2018	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
					(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នៅថ្ងៃទី ១ ខែ មករា		487,546		118,056	1,958,960	476,592		
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬ ខាត	854,468	487,546		487,546	3,462,304	1,972,124		
(តំហយនៃពន្ធពន្យារ)	(487,546)	(118,056)		(118,056)	(1,975,536)	(477,537)		
លំអៀងពីការប្តូររូបិយប័ណ្ណ	-	-		-	36,229	(12,219)		
	<u>854,468</u>	<u>487,546</u>		<u>487,546</u>	<u>3,481,957</u>	<u>1,958,960</u>		

21. ពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ ១)	2018 ពាន់រៀល (កំណត់សម្គាល់ ១)
នាថ្ងៃទី 1 ខែ មករា	8,000	-	32,144	-
ចំណាយពន្ធលើប្រាក់ចំណេញ	143,346	81,800	580,838	330,881
ចំណាយលើប្រាក់ចំណូលនិងពន្ធអប្បបរមាដែលបានបង់មុន	(151,301)	(73,800)	(613,072)	(298,521)
លំអៀងពីការប្តូររូបិយប័ណ្ណ	-	-	273	(216)
នាថ្ងៃទី 31 ខែ ធ្នូ	45	8,000	183	32,144

អនុលោមតាមច្បាប់ស្តីសារពើពន្ធកម្ពុជាធនាគារមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសារជីវកម្ម រវាងពន្ធលើប្រាក់ចំណេញក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលមួយណា ដែលខ្ពស់ជាង។

21. ពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ ១)	2018 ពាន់រៀល (កំណត់សម្គាល់ ១)
ពន្ធអប្បបរមា	143,346	81,800	580,838	330,881
ចំណូលលើពន្ធពន្យា	(366,922)	(369,490)	(1,486,768)	(1,494,587)
	(223,576)	(287,690)	(905,930)	(1,163,706)

21. ពន្ធលើប្រាក់ចំណេញ/ពន្ធអចរន្ត (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ/ពន្ធអចរន្ត

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលត្រូវបានគិតលើអត្រា 20% ចំណាយពន្ធលើប្រាក់ចំណូលដែលបានបង្ហាញផ្ទុះរបាយការណ៍ផលមានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ខាតមុនបង់ពន្ធ	(2,569,655)	(4,215,961)	(10,412,243)	(17,053,562)
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	(513,931)	(843,192)	(2,082,449)	(3,410,712)
ចំណាយមិនអាចកាត់កងបាន	186,974	58,315	757,619	235,884
ចំណាយដែលមានភាពខុសគ្នាបណ្តោះអាសន្ន	(39,965)	415,387	(161,939)	1,680,241
	(366,922)	(369,490)	(1,486,769)	(1,494,587)
ចំណាយលើពន្ធអចរន្ត	143,346	81,800	580,838	330,881
ចំណូលលើពន្ធពន្យារ	(223,576)	(287,690)	(905,931)	(1,163,706)

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ ។

22. សេចក្តីសង្ខេប

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)		
ដើមទុនបានបង់	75,000,000	75,000,000	300,000,000	300,000,000	52,500,000	210,000,000

ចំនួនភាគហ៊ុនដែលត្រូវបានចុះបញ្ជីសរុបមានចំនួន 75,000 ហ៊ុន(2018: 75,000) ដែលមានតម្លៃស្មើ 1,000 ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបែងចែក និងទូទាត់គ្រប់ចំនួន ។

23. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ គឺជាការខុសគ្នានៃសំវិធានធនរវាងឱនភាពឥណទានដែលអនុវត្តទៅតាម ស.វ.អ.ហ.ក និងសំវិធានធនដែល អនុវត្តទៅតាមប្បញ្ញត្តិ បស់ធនាគារជាតិនៃកម្ពុជា។

ពុំមានទុនបម្រុងតាមបទប្បញ្ញត្តិ ដែលទទួលស្គាល់នៅគ្រប់កំឡុងពេលដែលពាក់ព័ន្ធឡើយ ដោយសារតែ សំវិធានធនទៅលើ ការខូចខាតនៃឥណទានដែលរំពឹងទុក នៅក្នុងស.វ.អ.ហ.ក មានតំលៃផ្ទាល់ សំវិធានធនដែលធ្វើឡើងតាមបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា។

24. ចំណូលការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន	12,770,996	6,956,360	51,748,076	28,138,476
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	108,261	63,723	438,674	257,760
ប្រាក់បញ្ញើនៅធនាគារនានា	213,468	-	864,972	-
	13,092,725	7,020,083	53,051,722	28,396,236

25. ចំណាយលើការប្រាក់

2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)

ប្រាក់បញ្ញើមានកាលកំណត់
ប្រាក់កម្ចី
គណនីសន្សំ
ប្រាក់បញ្ញើចរន្ត

4,597,820	2,337,245	18,630,366	9,454,156
427,393	-	1,731,796	-
160,109	140,990	648,762	570,305
135,340	94,408	548,398	381,880
5,320,662	2,572,643	21,559,322	10,406,341

26. ចំណូលអត្រៃប្រាក់ និងសេវាផ្សេងៗ - សុទ្ធ

សេវាផ្ទេរប្រាក់ចេញចូល
កម្រៃផ្សេងៗ

369,230	270,589	1,496,120	1,094,533
51,933	(234,435)	210,432	(948,290)
421,163	36,154	1,706,552	146,243

27. ចំណូលផ្សេងៗ

ចំណូលផ្សេងៗ

2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
40,176	683	162,793	2,763

28. **ចំណាយបុគ្គលិក**

ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល
ប្រាក់បុព្វលាភ ប្រាក់លើកទឹកចិត្តនិងអត្ថប្រយោជន៍ផ្សេងៗ
អត្ថប្រយោជន៍ផ្សេងៗ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
	2,472,724	1,808,235	10,019,478	7,314,311
	213,870	224,085	866,601	906,424
	690,230	746,829	2,796,812	3,020,923
	3,376,824	2,779,149	13,682,891	11,241,658

29. **ចំណាយបុគ្គមន្តិការផ្សេងៗ**

រំលស់
ចំណាយលើវិជ្ជាជីវៈ
ចំណាយពន្ធផ្សេងៗ
ចំណាយលើការផ្សព្វផ្សាយ
ចំណាយលើការជួលក្នុងតំលៃទាប និងក្នុងរយៈពេលខ្លី

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
	1,889,966	1,407,085	7,658,142	5,691,659
	1,104,776	758,123	4,476,552	3,066,608
	774,102	537,180	3,136,661	2,172,893
	361,085	378,841	1,463,116	1,532,412
	226,891	129,449	919,362	523,621

ចំណាយហិរញ្ញវត្ថុ
ចំណាយលើអាជ្ញាប័ណ្ណ
ចំណាយថ្លៃទឹកភ្លើង
ចំណាយលើការជួសជុល និងថែទាំ
ចំណាយលើការធានារ៉ាប់រង
ទំនាក់ទំនង
ចំណាយធ្វើដំណើរ និងស្នាក់នៅ
ចំណាយលើសម្ភារការិយាល័យ
អត្រាប្តូរប្រាក់(ចំណេញ)
ចំណាយផ្សេងៗ

	192,356	154,131	779,427	623,460
	183,742	124,833	744,523	504,949
	127,086	88,506	514,952	358,007
	118,239	51,817	479,104	209,600
	115,468	98,460	467,876	398,271
	96,173	68,150	389,693	275,667
	65,388	87,430	264,952	353,654
	58,182	59,854	235,753	242,109
	(104,211)	(122,079)	(422,263)	(493,810)
	622,803	340,295	2,523,600	1,376,493
	5,832,046	4,162,075	23,631,450	16,835,593

30. កាតព្វកិច្ច និងយថាភាព

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាយថាភាពមួយចំនួនតាមឧបាយសម្របជាផ្លូវច្បាប់ ដល់អតិថិជនរបស់ខ្លួន ពុំមានការបាត់បង់ជាសារវន្ត ដែលកើតឡើងពីប្រតិបត្តិការខាងក្រោមឡើយ។

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
កិច្ចសន្យាអត្រាការប្រាក់	17,086,271	-	69,626,554	-
- កាតព្វកិច្ចអត្រាប្តូរប្រាក់- ទិញ	8,500,000	-	34,637,500	-
- កាតព្វកិច្ចអត្រាប្តូរប្រាក់- លក់	8,586,271	-	34,989,054	-
ឥណទាន និងបុរេប្រទាន				
ដែលមិនទាន់ប្រើប្រាស់	37,308,268	20,770,566	152,031,192	83,456,134
លិខិតឥណទាន	2,342,638	367,850	9,546,250	1,478,021
លិខិតធានាដោយធនាគារ	11,824,154	5,712,818	48,183,428	22,954,103
	<u>68,561,331</u>	<u>26,851,234</u>	<u>279,387,424</u>	<u>107,888,258</u>

ខ. យថាភាពលើពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិ ដោយច្បាប់ ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ នឹងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើន ប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេស ដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយ នៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមាន ទំហំធំ ។

31. សម្ព័ន្ធហិរញ្ញវត្ថុ

ក. អត្តសញ្ញាណនៃសម្ព័ន្ធហិរញ្ញវត្ថុ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធហិរញ្ញវត្ថុរបស់ ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំង នោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា ។ សម្ព័ន្ធហិរញ្ញវត្ថុអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត ។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធហិរញ្ញវត្ថុ ជាមួយភាគទុនិកសំខាន់ៗ និងអ្នកគ្រប់គ្រងសំខាន់ៗ ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការ ធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល ។ អ្នកគ្រប់គ្រង សំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន ។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌ ដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត ។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬ បង្ហាញនូវលក្ខណៈមិន អំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការ ជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើរបស់អតិថិជន				
ការិយាល័យតំណាងរបស់				
Compagnie Financiere de la BRED	1,027,452	1,349,360	4,163,236	5,458,161
BRD (Cambodia) Limited	<u>717,720</u>	<u>229,349</u>	<u>2,908,201</u>	<u>927,717</u>
ចំណាយលើការជួល				
BRD (Cambodia) Limited	<u>548,615</u>	<u>541,200</u>	<u>2,222,988</u>	<u>2,189,154</u>
ចំណាយលើអគ្គិសនី				
BRD (Cambodia) Limited				
ចំណាយលើលើកាតចេញចូល				
	<u>79,447</u>	<u>-</u>	<u>321,919</u>	<u>-</u>
BRD (Cambodia) Limited	<u>2,901</u>	<u>-</u>	<u>11,755</u>	<u>-</u>



31. សម្ព័ន្ធន្ទញ្ញាតិ (ត)

ខ. ប្រតិបត្តិការ ជាមួយសម្ព័ន្ធន្ទញ្ញាតិ (ត)

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយលើផ្ទៃជួលដែលបានបង់ទុកមុន				
BRD (Cambodia) Limited	-	270,600	-	1,094,577
ចំណាយលើសូហ្វវែរ និងការថែទាំ				
BRED IT	775,211	459,621	3,141,155	1,859,167
ចំណាយលើការអភិវឌ្ឍសូហ្វវែរ				
BRED IT	122,181	140,083	495,077	566,636
ការបង្កើនដើមទុន				
BRED Banque Populaire	-	22,500,000	-	90,000,000
ឥណទានរូប				
BRED Banque Populaire	12,004,881	-	48,643,778	-
ALM Line				
BRED Banque Populaire	32,000,000	-	129,664,000	-
ចំណាយសម្រាប់និយោជក				
ប្រាក់បៀវត្សនិយោជក	388,658	368,290	1,574,842	1,489,733
អត្ថប្រយោជន៍និយោជក	30,144	221,292	122,143	895,126

31. សម្ព័ន្ធន្ទញ្ញាតិ (ត)

គ. សមតុល្យ ជាមួយសម្ព័ន្ធន្ទញ្ញាតិ (ត)

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
គណនីត្រូវទាត់ទៅសម្ព័ន្ធន្ទញ្ញាតិ				
BRED Banque Populaire	12,004,881	-	48,919,890	2,338,505
ប្រាក់បញ្ញើរបស់សម្ព័ន្ធន្ទញ្ញាតិ				
កាវ៉ាយ៉ាវ៉េយ៉ា ណាង Compagnie Financiere de la BRED	1,027,452	1,349,360	4,186,867	1,275,942
BRD (Cambodia) Limited	717,720	229,349	2,924,709	57,995
ប្រាក់បញ្ញើ និងប្រាក់តម្កល់				
Bred Banque Populaire - គណនីបញ្ចុះបញ្ជី	1,745,172	1,578,709	7,111,576	1,333,937
	5,716,765	42,514,364	23,295,817	1,490,800
				6,018,360

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. ការណែនាំ និងសេចក្តីសង្ខេប

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារដែលមាន គោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ ធនាគារ ដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែលកើតឡើង ព្រមទាំងការគ្រប់គ្រងនូវធនធានរបស់ ធនាគារ ។

មុខងារគ្រប់គ្រងហានិភ័យ និងចរនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវទៅសម្រាប់ការបង្កើតនិងត្រួតពិនិត្យក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសវនកម្មធនាគារនិង គណៈកម្មាធិការហានិភ័យដែលទទួលខុសត្រូវរៀបចំនូវក្នុងការអនុម័តនិងត្រួតពិនិត្យគោលនយោបាយ គ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងវិភាគហានិភ័យ ដែល ធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និង ការប្រកាន់ខ្ជាប់នូវដែនកំណត់ ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជា ប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ ធនាគារ ។ ធនាគារតាមរយៈស្តង់ដារ នៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍបរិយាកាស ត្រួត ពិនិត្យដែលមានវិន័យ និងស្ថាបនានូវបរិយាកាស ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួក គេ ។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និង នីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ ទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ ។ គណៈកម្មាធិការសវនកម្មរបស់ ធនាគារដើរតួនាទីក្នុងការ ជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន ។ សវនកម្ម ផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈ ពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការ សវនកម្ម របស់ ធនាគារ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាង ទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាម រយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារនានា និងការវិនិយោគ លើបំណុលដែល មានវត្ថុបញ្ចាំរបស់ ធនាគារ ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការ ពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃ ហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យ តាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និង ហានិភ័យតាមវិស័យសេដ្ឋកិច្ច ។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិន បានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

(I). ការគ្រប់គ្រងហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ ប្រែប្រួល បែប គឺផ្អែកលើឯករាជ្យភាពរបស់នាយកដ្ឋាន កាតព្វកិច្ច ក្នុងផ្នែកអាជីវកម្មជំនួញ។ នាយកដ្ឋានកាតព្វកិច្ច ធ្វើការទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្តនិងការ ត្រួតពិនិត្យជាបន្តបន្ទាប់នៃ កាតព្វកិច្ច។ នាយកដ្ឋាននេះ មានអ្នករួមសហការនៅក្នុងបញ្ជីប្រតិបត្តិការក្នុងតំបន់ ដែលក្រៅពីធ្វើការសម្រេចចិត្តឥណទានក៏មានការធានានូវការលើកកម្ពស់ការអនុវត្តផ្តល់ ដើម្បីគ្រប់គ្រង ហានិភ័យឱ្យបានពេញលេញ។

នាយកដ្ឋានកាតព្វកិច្ចលើកឡើងនូវគោលការណ៍ឥណទានរបស់ ធនាគារ ដែលត្រូវបានធ្វើឱ្យមានសុពលភាព ដោយអ្នកគ្រប់គ្រងបុគ្គលិករបស់ខ្លួននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ នាយកដ្ឋាននេះ ធ្វើឱ្យមាន សុពលភាពនូវគោលនយោបាយឥណទានរបស់ ក្រុមបុត្រសម្ព័ន្ធនៅពេលដែលពួកគេត្រូវបានអនុម័តដោយ នាយកដ្ឋានត្រួតពិនិត្យរៀងៗខ្លួន។ នាយកដ្ឋាននេះ ឃ្លាំមើលការផ្សព្វផ្សាយនិងការអនុវត្តគោលនយោបាយ ទាំងនេះនៅក្នុងធនាគារ ។ នាយកដ្ឋានហានិភ័យឥណទាន ស្ថិតនៅក្រោមប្រធានហានិភ័យ ការអនុវត្តន៍ និង ការគ្រប់គ្រងអចិន្ត្រៃយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងទូទៅនិងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានហានិភ័យឥណទាន ដែលឯករាជ្យទាំងស្រុងពីផ្នែកជំនួញពាណិជ្ជកម្ម និងពីនាយកដ្ឋានកាតព្វកិច្ច ទទួលខុសត្រូវលើការគ្រប់គ្រងអចិន្ត្រៃយ៍កម្រិតទីពីរនៃហានិភ័យឥណទាន។ នាយកដ្ឋាននេះ ធ្វើអោយមាន សុពលភាពលើគោលនយោបាយឥណទាននៅពេល ដែលពួកគេត្រូវបានកំណត់ដោយប្រធាននាយកដ្ឋាន មុនពេលត្រូវបានអនុម័តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ BRED HQ និងត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល។



32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន(ត)

អ្នកគ្រប់គ្រងនៅក្នុងហានិភ័យឥណទានទទួលខុសត្រូវដូចខាងក្រោម៖

- ប្រព័ន្ធនៃការធ្វើប្រតិភូកម្មអំណាចដល់បុគ្គល ដែលមានការពិនិត្យជាច្រើនដោយនាយកដ្ឋាននិងនាយកដ្ឋានហានិភ័យឥណទាន។
- ប្រព័ន្ធរាយការណ៍ផ្ទៃក្នុងដែលត្រូវបានដាក់បញ្ចូល ទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តលក្ខណៈវិនិច្ឆ័យនៃការវិភាគហានិភ័យ។
- តាមដាននូវកាតព្វកិច្ច ដោយមានជំនួយពីប្រព័ន្ធស្វ័យប្រវត្តិនៃ “ការត្រួតពិនិត្យទីតាំង” ភាពបិទចេញសម្រាប់ការសាកល្បង និងគណនីខ្វះចន្លោះ ។
- ពង្រឹងការរកឃើញនិងការពារហានិភ័យជាមួយអតិថិជនតាមរយៈសកម្មភាពបុគ្គលិក បណ្តាញបុគ្គលិកនៅតាមខណ្ឌនិងឋាននុក្រមឧបករណ៍ត្រួតពិនិត្យ។
- ការត្រួតពិនិត្យជាអចិន្ត្រៃយ៍ធ្វើឡើងដោយនាយកដ្ឋានហានិភ័យឥណទានជាប្រចាំតាមរយៈការជ្រើសរើសសំណាកគំរូ។

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទានធនាគារសម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ ផ្នែកឥណទានធនាគារដាច់ដោយឡែករាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារ ទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគាររួមមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរិមាបស់ធនាគារ ចំពោះហានិភ័យ ឥណទាន ក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត ។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា ។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរិមា គឺជា ចំនួនអតិបរិមាដែលធនាគារ ត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបាន ស្នើសុំ ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរិមា គឺជាចំនួនទឹកប្រាក់ គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញ ដោយអតិថិជន ។

32.. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរិមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរិមា (កំណត់សម្គាល់ ១)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងធានាទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន %
ធាតុនានាផ្ទុះរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សាច់ប្រាក់ និងសាច់ប្រាក់សម្ងួល ប្រាក់បញ្ញើតម្កល់នៅធនាគារនានា ឥណទាននិងប្រព្រឹត្តទៅផ្តល់អតិថិជន ទ្រព្យសកម្មផ្សេងៗ សរុប	32,291,690 11,235,640 223,938,444 745,712 268,211,486	131,588,637 45,785,233 912,549,159 3,038,776 1,092,961,805	- - 33% -	- - 53% -	100% 100% 14% 100%
ធាតុនានាប្រើប្រាស់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ កិច្ចសន្យា	68,561,331	279,387,424	23%	70%	7%

32.. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ១)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ, ការពង្រឹងឥណទាន %
ធាតុនៅក្នុងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលជាមួយ ធនាគារនានា	61,590,934	247,472,372	-	-	100%
ឥណទាន និងបុប្ផទានផ្តល់អតិថិជន	116,847,727	469,494,167	32%	52%	16%
ទ្រព្យសកម្មផ្សេងៗ	256,678	1,031,332	-	-	100%
សរុប	178,695,339	717,997,871			
ធាតុនានាព្រាបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
កិច្ចសន្យា	26,851,234	107,888,258	20%	72%	8%

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យដោយសំយុងសុពលភាព

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារ ដុល្លារអាមេរិក	ឥណទាន និងបុប្ផទាន ផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សេវាកម្មធនាគារ	41,192,347	11,235,640	-	-	52,427,987
មីក្រូហិរញ្ញវត្ថុ	-	-	26,726,752	-	26,726,752
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	16,374,188	-	16,374,188
លក់បោះដុំ និងវាយ	-	-	2,793,656	-	2,793,656
ប្រព័ន្ធទឹក, ល្អ, ប្រព័ន្ធបង្ហូរទឹក	-	-	920,817	-	920,817
សំណង់	-	-	5,446,532	-	5,446,532
ការនាំចូល ការនាំចេញ	-	-	54,358,772	-	54,358,772
អាជីវកម្មបោះដុំ	-	-	16,439,573	-	16,439,573
អាជីវកម្មលក់វាយ	-	-	14,716,697	-	14,716,697
សណ្ឋាគារ និងភោជនីយដ្ឋាន	-	-	15,615,190	-	15,615,190
ការដឹកជញ្ជូន និងការស្តុកទុក	-	-	3,305,084	-	3,305,084
ឥណទានអចលនទ្រព្យ	-	-	34,978,732	-	34,978,732
កម្ចីខ្នាតតូចផ្សេងៗ	-	-	18,873,289	-	18,873,289
ផ្សេងៗ	-	-	13,389,162	745,712	14,134,874
សរុប (ដុល្លារអាមេរិក)	41,192,347	11,235,640	223,938,444	745,712	277,112,143
សរុប (ពាន់រៀល – កំណត់សម្គាល់ ១)	167,858,814	45,785,233	912,549,159	3,038,776	1,129,231,982

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម(ត)

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨

	សាច់ប្រាក់ និងសាច់ប្រាក់សម្ងួល ដុល្លារអាមេរិក	ប្រាក់បញ្ញើ នៅធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ប្រកួសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សេវាកម្មធនាគារ	67,158,941	-	-	-	67,158,941
មីក្រូហិរញ្ញវត្ថុ	-	-	15,008,868	-	15,008,868
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	8,479,089	-	8,479,089
សេវាបោះពុម្ព	-	-	845,457	-	845,457
អគ្គិសនី	-	-	498,951	-	498,951
ប្រព័ន្ធទឹក ល្អ ប្រព័ន្ធបង្គោលទឹក	-	-	628,678	-	628,678
សំណង់	-	-	1,053,207	-	1,053,207
ការនាំចូល ការនាំចេញ	-	-	32,789,772	-	32,789,772
អាជីវកម្មបោះដុំផ្សេងៗ	-	-	6,584,388	-	6,584,388
អាជីវកម្មលក់រាយ	-	-	7,303,071	-	7,303,071
សណ្ឋាគារ និងគោជនីយដ្ឋាន	-	-	6,134,931	-	6,134,931
ការដឹកជញ្ជូន និងការស្តុកទុក	-	-	1,494,413	-	1,494,413
កំរើអចលនទ្រព្យ	-	-	15,234,640	-	15,234,640
កំរើទំហំតូចផ្សេងៗ	-	-	11,126,618	-	11,126,618
ផ្សេងៗ	-	-	9,665,644	256,678	9,922,322
	67,158,941	-	116,847,727	256,678	184,263,346
សរុប (ដុល្លារអាមេរិក)	269,844,624	-	469,494,167	1,031,332	740,370,123
សរុប(ពាន់រៀល – កំណត់សម្គាល់ ១)					

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ៖

	នាថ្ងៃទី ៣១ ខែធ្នូ		នាថ្ងៃទី ៣១ ខែ ធ្នូ		នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ដុល្លារអាមេរិក	ឆ្នាំ 2019	ពាន់រៀល	ឆ្នាំ 2018	ពាន់រៀល
				(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)
តាមនិវាសនដ្ឋាន៖						
និវាសជន	223,938,444	116,847,727	912,549,159	469,494,167	49,936,845	201,595,043
តាមទំនាក់ទំនង៖						
អតិថិជនខាងក្រៅ	220,149,951	115,343,096	897,111,050	463,448,560	49,332,433	199,155,032
កម្ចីបុគ្គលិក	3,788,493	1,504,631	15,438,109	6,045,607	604,412	2,440,011
	223,938,444	116,847,727	912,549,159	469,494,167	49,936,845	201,595,043
តាមរយៈផលប៉ះពាល់៖						
ផលប៉ះពាល់មានទំហំធំ (*)	54,477,548	32,702,838	221,996,008	131,400,003	15,905,855	64,211,937
ផលប៉ះពាល់មានទំហំតូច	169,460,896	84,144,889	690,553,151	338,094,164	34,030,990	137,383,106
	223,938,444	116,847,727	912,549,159	469,494,167	49,936,845	201,595,043

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

(*) ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជា សមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់ៗលើសពី 10% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យ សំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន ឬទាយដូ ទានដែលនៅសល់ និងឥណទាន ឬទាយដូទានដែលបានអនុម័ត ។

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរិមាបស់ ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុង ករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាការ សន្យាផ្តល់ឱ្យ ការទទួល យក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការ កាត់កងទ្រព្យបញ្ចាំ ការធានា ឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជាប្រាក់បញ្ញើនៅធនាគារនានា និងទ្រព្យ សកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យ បញ្ចាំក្នុងកម្រិតណាមួយ ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញ ដោយគេហដ្ឋាន ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

	ទ្រព្យបញ្ចាំ/ប្រើឥណទាន					ឥណទានពុំមាន ការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ទ្រព្យសកម្ម ចល័ត ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក		
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន កិច្ចសន្យា	185,160,630	-	4,436,697	3,346,945	4,436,697	30,994,172	223,938,444
	-	-	-	-	-	68,561,331	68,561,331
	185,160,630	-	4,436,697	3,346,945	4,436,697	99,555,503	292,499,775
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន កិច្ចសន្យា	79,922,546	-	2,220,840	3,346,945	2,220,840	31,357,396	116,847,727
	-	-	-	-	-	26,851,234	26,851,234
	79,922,546	-	2,220,840	3,346,945	2,220,840	58,208,630	143,698,961

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនជួល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ ។ ចំណាត់ថ្នាក់នេះមានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយត្រូវឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនជួល (ត)

ឥណទានក្រោមស្តង់ដារ (ត)៖

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនាការរំពឹងទុកលើការខាតបង់ឥណទាន	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារ នឹងវាស់ ការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ ។ វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈ ការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	30 ដល់ 90 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	90 ដល់ 180 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារ នឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ។ ដូចគ្នានេះផងដែរ ធនាគារ នឹងបង្កើតការដាក់ពិន្ទុឥណទានឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក ។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ គណនីត្រូវចាត់ចំណាត់ថ្នាក់នៅដំណាក់កាលទី 2 ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័តនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាជំហានៗ ។ នៅក្នុងករណីនេះវានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី 1) ឬឥណទានមិនដំណើរការ ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ ។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនតាមលំដាប់ថ្លៃដើម				
ឥណទានធម្មតា	224,022,703	549,924	674	224,573,301
ឥណទានឃ្លាំមើល	15,835	38,664	-	54,499
ឥណទានក្រោមស្តង់ដារ	-	-	120,928	120,928
ឥណទានជាប់សង្ស័យ	-	-	77,355	77,355
ឥណទានខាតបង់	-	-	5,628	5,628
	<u>224,038,538</u>	<u>588,588</u>	<u>204,585</u>	<u>224,831,711</u>
ដកសំវិធានធន	(3,024,520)	(104,180)	(69,146)	(3,197,846)
តម្លៃយោង (ដុល្លារអាមេរិក)	<u>221,014,018</u>	<u>484,408</u>	<u>135,439</u>	<u>221,633,865</u>
តម្លៃយោង (ពាន់រៀល-កំណត់សម្គាល់ 5)	<u>900,632,123</u>	<u>1,973,963</u>	<u>551,914</u>	<u>903,158,000</u>

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនតាមលំដាប់ថ្លៃដើម				
ឥណទានធម្មតា	117,387,680	95	-	117,387,775
ឥណទានក្រោមស្តង់ដារ	1,246	1,879	-	3,125
	<u>117,388,926</u>	<u>1,974</u>	<u>-</u>	<u>117,390,900</u>
ដកសំវិធានធន	(1,579,611)	(338)	-	(1,579,949)
តម្លៃយោង (ដុល្លារអាមេរិក)	<u>115,809,315</u>	<u>1,636</u>	<u>-</u>	<u>115,810,951</u>
តម្លៃយោង (ពាន់រៀល-កំណត់សម្គាល់ 5)	<u>465,321,828</u>	<u>6,573</u>	<u>-</u>	<u>465,328,401</u>

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

ធនាគារ ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃលើថា ហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការ វាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារ ធ្វើប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍ ។

ធនាគារ បានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន

សវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ ។

	2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសង្ខេបដើម				
នាថ្ងៃទី 1 ខែ មករា	1,579,611	338	-	1,579,949
- ផ្ទេរទៅដំណាក់កាលទី 1	(10,334)	7,891	2,443	-
- ផ្ទេរទៅដំណាក់កាលទី 2	-	(2)	2	-
- ផ្ទេរទៅដំណាក់កាលទី 3	-	-	-	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	(191,357)	73,636	48,399	(69,322)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	1,916,071	22,655	18,302	1,957,028
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(269,471)	(338)	-	(269,809)
នាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	3,024,520	104,180	69,146	3,197,846
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល-កំណត់សម្គាល់ 5)	12,324,919	424,534	281,770	13,031,223

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

	2018			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសង្ខេបដើម				
សមតុល្យនាថ្ងៃទី 1 ខែ មករា	677,333	-	-	677,333
- ផ្ទេរទៅដំណាក់កាលទី 1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី 2	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី 3	-	-	-	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	(16,404)	-	-	(16,404)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	1,148,920	338	-	1,149,258
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(230,238)	-	-	(230,238)
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	1,579,611	338	-	1,579,949
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល-កំណត់សម្គាល់ 5)	6,346,877	1,358	-	6,348,235

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ ។

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះចំណូល ការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយរៀបចំទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន ។

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់ %
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019									
ទ្រព្យសកម្មហិរញ្ញវត្ថុ សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើតម្កល់នៅធនាគារនានា ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - សុទ្ធ ទ្រព្យសកម្មផ្សេងៗទៀត	1,830,000	-	-	-	-	-	39,362,347	41,192,347	0%-0.65%
	-	1,268,651	1,280,855	8,686,134	-	-	-	11,235,640	0.60%-1.01%
	3,685,964	22,219,013	10,164,256	4,138,876	55,102,237	127,983,115	644,983	223,938,444	4.25%-18%
	-	-	-	-	-	-	745,712	745,712	
	5,515,964	23,487,664	11,445,111	12,825,010	55,102,237	127,983,115	40,753,042	277,112,143	

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	71,942,604	39,083,830	3,137,939	27,322,678	39,686,900	11,614,919	2,990,770	195,779,640	0%-6%
ប្រាក់បញ្ញើរបស់ធនាគារ	12,004,881	-	-	-	-	-	-	12,004,881	
នានា									
ប្រាក់កម្ចី	-	1,239,426	1,250,616	8,457,791	-	-	-	10,947,833	2.8%-3.15%
បំណុលបន្ទាប់បន្សំ	32,012,466	-	-	-	-	-	-	32,012,466	2.80%
បំណុលនិស្សន្ទវត្ថុ	-	-	-	-	-	-	4,080	4,080	
បំណុលគោសន្យា	56,618	113,236	169,854	504,508	4,360,948	2,597,941	-	7,803,105	2.33%-3.24%
បំណុលផ្សេងៗ	-	-	-	-	-	-	1,469,020	1,469,020	
	116,016,569	40,436,492	4,558,409	36,284,977	44,047,848	14,212,860	4,463,870	260,021,025	
	(110,500,605)	(16,948,828)	6,886,702	(23,459,967)	11,054,389	113,770,255	36,289,172	17,091,118	
សរុបគំណត់ការប្រាក់									
(សមូលការពន្យល់ -									
កំណត់សម្គាល់ 5)	(450,289,965)	(69,066,474)	28,063,311	(95,599,366)	45,046,635	463,613,790	147,878,376	69,646,307	

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
នាថ្ងៃទី ៣1 ខែធ្នូ ឆ្នាំ 2018									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមូល	30,643,800	-	-	-	-	-	36,515,141	67,158,941	0%-0.8%
ឥណទាន និងប្រេប្រទានផ្តល់ដល់	2,251,986	9,821,974	6,329,682	3,056,951	34,150,145	61,236,989	-	116,847,727	4.5%-18%
អតិថិជន - សុទ្ធ									
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	256,678	256,678	
	32,895,786	9,821,974	6,329,682	3,056,951	34,150,145	61,236,989	36,771,819	184,263,346	

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖ (ត)

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1-3 ខែ ដុល្លារអាមេរិក	> 3-6 ខែ ដុល្លារអាមេរិក	> 6-12 ខែ ដុល្លារអាមេរិក	> 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ចំណែកការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2018(ត)									
	បំណុលហិរញ្ញវត្ថុ								
	41,086,676	28,205,435	5,299,149	22,366,945	48,316,983	491,257	-	145,766,445	0%-6%
	49,718	99,436	149,154	502,741	4,160,448	2,835,853	-	7,797,350	2.33%-3.24%
បំណុលកតិកាសន្យា									
បំណុលផ្សេងៗ	-	-	-	-	-	-	1,559,617	1,559,617	
	41,136,394	28,304,871	5,448,303	22,869,686	52,477,431	3,327,110	1,559,617	155,123,412	
	(8,240,608)	(18,482,897)	881,379	(19,812,735)	(18,327,286)	57,909,879	35,212,202	29,139,934	
សរុបតំលាតការប្រាក់									
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	(33,110,763)	(74,264,280)	3,541,381	(79,607,569)	(73,639,035)	232,681,893	141,482,628	117,084,255	

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម ។ ការវិភាគសន្មតថា រាល់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេស នៅតែថេរជានិច្ច ។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	320,000	320,000	320,000	320,000
ពាន់រៀល - កំណត់សម្គាល់ 5	1,296,640	(1,296,640)	1,296,640	(1,296,640)

៧. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ ធនាគារ ធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ។ ដូច្នេះ ការវិភាគលើរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៧). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
	ពាន់រៀល	ដុល្លារអាមេរិក	អឺរ៉ូ	បាត	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	2,529,255	32,241,025	6,131,972	290,095	41,192,347
ប្រាក់បញ្ញើជាមួយធនាគារនានា	-	11,235,640	-	-	11,235,640
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	22,475,401	201,463,018	25	-	223,938,444
ទ្រព្យសកម្មផ្សេងៗ	6,640	739,072	-	-	745,712
	<u>25,011,296</u>	<u>245,678,755</u>	<u>6,131,997</u>	<u>290,095</u>	<u>277,112,143</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	3,485,005	185,781,191	6,299,950	213,494	195,779,640
ប្រាក់បញ្ញើរបស់ធនាគារនានា	-	12,004,881	-	-	12,004,881
ប្រាក់កម្ចី	10,947,833	-	-	-	10,947,833
បំណុលបន្ទាប់បន្សំ	-	32,012,466	-	-	32,012,466
បំណុលនិស្សន្ទវត្ថុ	-	4,080	-	-	4,080
បំណុលភតិសន្យា	-	6,689,548	-	-	6,689,548
បំណុលផ្សេងៗ	1,401	1,463,820	3,795	4	1,469,020
	<u>14,434,239</u>	<u>237,955,986</u>	<u>6,303,745</u>	<u>213,498</u>	<u>258,907,468</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ/បំណុល	<u>10,577,057</u>	<u>7,722,769</u>	<u>(171,748)</u>	<u>76,597</u>	<u>18,204,675</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	<u>43,101,507</u>	<u>28,265,907</u>	<u>(699,873)</u>	<u>312,133</u>	<u>74,184,051</u>

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៧). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
	ពាន់រៀល	ដុល្លារអាមេរិក	អឺរ៉ូ	បាត	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	3,989,142	58,096,798	4,739,354	333,647	67,158,941
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	6,715,580	110,132,085	57	5	116,847,727
ទ្រព្យសកម្មផ្សេងៗ	-	256,678	-	-	256,678
	<u>10,704,722</u>	<u>168,485,561</u>	<u>4,739,411</u>	<u>333,652</u>	<u>184,263,346</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	10,272,907	130,421,576	4,752,314	319,648	145,766,445
ប្រាក់កម្ចី	-	5,615,745	-	-	5,615,745
បំណុលផ្សេងៗ	5,587	1,545,942	8,082	6	1,559,617
	<u>10,278,494</u>	<u>137,583,263</u>	<u>4,760,396</u>	<u>319,654</u>	<u>152,941,807</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ/បំណុល	<u>426,228</u>	<u>30,539,806</u>	<u>(20,985)</u>	<u>13,998</u>	<u>31,321,539</u>
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	<u>1,712,584</u>	<u>122,708,940</u>	<u>(84,318)</u>	<u>56,244</u>	<u>125,849,943</u>

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(II). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគចំណេញ

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារ នាការលក់រំលែកការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើន ជាង 5% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជាប្រភេទរូបិយប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម ។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ'៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	-1% រំលស់ ដុល្លារអាមេរិក	+1% ការកើនឡើង ដុល្លារអាមេរិក	-1% រំលស់ ដុល្លារអាមេរិក	+1% ការកើនឡើង ដុល្លារអាមេរិក
ពាន់រៀល	(105,771)	105,771	(4,262)	4,262
អឺរ៉ូ	1,717	(1,717)	210	(210)
បាត	(766)	766	(140)	140
	<u>(104,820)</u>	<u>104,820</u>	<u>(4,192)</u>	<u>4,192</u>
ពាន់រៀល-កំណត់សម្គាល់ 5	<u>(427,142)</u>	<u>427,142</u>	<u>(16,843)</u>	<u>16,843</u>

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារ នឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងទៀត ។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរ ទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ ធនាគារ ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និង ត្រួតពិនិត្យសាច់ប្រាក់ងាយ ស្រួលជាប្រចាំ ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃ ទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ ពេលវេលា ។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែល នៅសល់ ។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពី អ្វីដែលបានបង្ហាញនៅក្នុងតារាង ។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដក បានភ្លាមៗ នោះទេ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
រហូតដល់ ១ ខែ ដុល្លារអាមេរិក	>1-3 ខែ ដុល្លារអាមេរិក	>3-6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
1,830,000	-	-	-	-	-	39,362,347	41,192,347	
-	1,268,651	1,280,855	8,686,134	-	-	-	11,235,640	
3,685,964	22,219,013	10,164,256	4,138,876	55,102,237	127,983,115	644,983	223,938,444	
-	-	-	-	-	-	745,712	745,712	
5,515,964	23,487,664	11,445,111	12,825,010	55,102,237	127,983,115	40,753,042	277,112,143	

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩	>1-3ខែ	>3-6ខែ	>6-12ខែ	>1-5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ	71,942,604	3,137,939	27,322,678	39,686,900	11,614,919	2,990,770	195,779,640
	12,004,881	-	-	-	-	-	12,004,881
	-	1,250,616	8,457,791	-	-	-	10,947,833
	32,012,466	-	-	-	-	-	32,012,466
	-	-	-	-	-	4,080	4,080
បំណុលភកិសន្យា	56,618	169,854	504,508	4,360,948	2,597,941	-	7,803,105
បំណុលផ្សេងៗ	-	-	-	-	-	1,469,020	1,469,020
	116,016,569	4,558,409	36,284,977	44,047,848	14,212,860	4,463,870	260,021,025
	(110,500,605)	6,886,702	(23,459,967)	11,054,389	113,770,255	36,289,172	17,091,118
ស្ថានភាពទ្រព្យសកម្មសុទ្ធ/ (បំណុល)							
(សមមូលពាន់រៀល - កំណត់ សម្គាល់ ៥)	(450,289,965)	28,063,311	(95,599,366)	45,046,635	463,613,790	147,878,376	69,646,307

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1-3 ខែ ដុល្លារអាមេរិក	> 3-6 ខែ ដុល្លារអាមេរិក	> 6-12 ខែ ដុល្លារអាមេរិក	> 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ 2018								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សម មូល	30,643,800	-	-	-	-	-	36,515,141	67,158,941
ប្រាក់បញ្ញើរបស់ធនាគារនានា	2,251,986	9,821,974	6,329,682	3,056,951	34,150,145	61,236,989	-	116,847,727
បំណុលផ្សេងៗ	-	-	-	-	-	-	256,678	256,678
	32,895,786	9,821,974	6,329,682	3,056,951	34,150,145	61,236,989	36,771,819	184,263,346

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1-3 ខែ ដុល្លារអាមេរិក	> 3-6 ខែ ដុល្លារអាមេរិក	> 6-12 ខែ ដុល្លារអាមេរិក	> 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ 2018								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	41,086,676	28,205,435	5,299,149	22,366,945	48,316,983	491,257	-	145,766,445
បំណុលភតិសន្យា	49,718	99,436	149,154	502,741	4,160,448	2,835,853	-	7,797,350
បំណុលផ្សេងៗ	-	-	-	-	-	-	1,559,617	1,559,617
	41,136,394	28,304,871	5,448,303	22,869,686	52,477,431	3,327,110	1,559,617	155,123,412
ស្ថានភាពទ្រព្យសកម្មសុទ្ធ/ (បំណុល)	(8,240,608)	(18,482,897)	881,379	(19,812,735)	(18,327,286)	57,909,879	35,212,202	29,139,934
(សមមូលចាន់រៀល - កំណត់ សម្គាល់ ៨)	(33,110,763)	(74,264,280)	3,541,381	(79,607,569)	(73,639,035)	232,681,893	141,482,628	117,084,255

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខូចខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងអ្នកគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាគ្រក់) តាមគណនេយ្យ និងការក្លែងបន្លំ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធភាព និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ ។

ច. ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

គោលនយោបាយរបស់ ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត ។ ដូចនេះព័ត៌មានអំពីដើមទុនខាងលើមិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួល ព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ តម្លៃសមរម្យ គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទ រាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត ។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះ វាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញ ព័ត៌មាននៃតម្លៃសមស្រប ។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគ ទ្រព្យ និង បរិក្ខារ ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើ ជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និង បំណុលផ្សេងៗមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់ ។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗ ទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យគណនានិងកាលកំណត់ស្រដៀងគ្នា ។

ឋានានុក្រមតម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេស វាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន ។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យ ទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សារ របស់ ធនាគារ ។ ឋានានុក្រមតម្លៃសមស្រប មានដូចខាងក្រោម៖

- កម្រិតទី 1: តម្លៃជាក់ស្តែង (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុល ស្រដៀងគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិតទី 2: ទិន្នន័យដែលមិនមែនជាតម្លៃជាក់ស្តែងដែលមាននៅក្នុងកម្រិតទី 1 ដែលអាចធ្វើការអង្កេត បាន សម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ) ។
- កម្រិតទី 3: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារ ដែលអាចអង្កេត បាន (ទិន្នន័យមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ឋានានុក្រមតម្លៃសមស្រប (ត)

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាច វាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារ ឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និង បំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញ ក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ហើយនៅក្នុងការរៀបចំ របាយការណ៍ស្ថានហិរញ្ញវត្ថុតាម ស.វ.ហ.អ.ក ដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ក្នុងគោលបំណង ផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក លើកលែងតែមានការបង្ហាញផ្សេងពីនេះ ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណ ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការ ប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបចំនឹងរំលស់ថ្លៃដើម ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជារូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមមូលជារូបិយប័ណ្ណ បរទេសត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយ ប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(I) ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ទទួលស្គាល់នៅកាលបរិច្ឆេទ ដែល ធនាគារក្លាយជាភាគីកិច្ចសន្យា ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (FVTPL) ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។

(II) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (SPPI) ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (SPPI) ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(I) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូងដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិត ផ្សេងៗ ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិត សំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅ អ្នកគ្រប់គ្រង ។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ ។ ជាពិសេសជាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម ។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(II) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម (ត)

- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យ សម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ ធនាគារ ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង ។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាម កិច្ចសន្យាដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

ក្នុងការវាយតម្លៃ ធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិត ធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្ម ជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រា)

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣) ការចាត់ចំណាត់ថ្នាក់ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយ ធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិត ធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន) ។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើមនិងការប្រាក់ឬទេ ។ ជាទូទៅ ធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាពនិងឆន្ទៈរបស់អតិថិជនក្នុងការទូទាត់សងតាមកិច្ចសន្យាទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជាបុគ្គលឬក្រុមហ៊ុន ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ ធនាគារក្នុងការបាត់បង់ទ្រព្យសកម្មទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមានឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើ ធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែង តែក្នុងអំឡុងពេលដែល ធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាខាធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែល ធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ ៧. តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង ៨. ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ ។

(៧). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតអាណត្តិ ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវឈប់ទទួលស្គាល់ (សូមមើល (៣)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង ។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបាន លុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះ ចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម ។ ក្នុងករណី ផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព ។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរ ទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង ។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវ បានទទួលស្គាល់តាមតម្លៃសមស្រប ។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបាន ទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ តម្លៃតបស្នងរួមមាន ទ្រព្យ សកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី ។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធ ភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ សម្រាប់ បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការ កែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការ ចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែ ធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការ កាត់កងគ្នាបាន និងមាន បំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់ បំណុលក្នុងពេលដំណាលគ្នា ។

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរ បំណុលនៅក្នុងប្រតិបត្តិការធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បិទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែល ធនាគារ អាចកំណត់រកបាននៅកាល បរិច្ឆេទនៃការវាស់វែងនោះ ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិន អនុវត្តកាតព្វកិច្ច ។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន ។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជា ទៀងទាត់ ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះ ធនាគារ ត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាច ប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាច អង្កេតបាន ។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុង ទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល ។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពី តម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាម តម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជា លើកដំបូង និងតម្លៃប្រតិបត្តិការ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះ ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវាស់វែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយ ធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬ ហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យ ជាក់លាក់ ។ ការកែតម្រូវត្រឹមកម្រិតទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវ តម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺ ត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតែជាចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់ ។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការបាត់បង់ ការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកតិកាសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1” ។

ការរំពឹងទុកលើការខាតបង់ឥណទាន មួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍ហិរញ្ញវត្ថុដែល បានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2” ។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន នោះ ធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់ ។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់ ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូងសំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលសាខាធនាគារប្រឈមនឹងហានិភ័យឥណទាន ។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍ ។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន 30 ថ្ងៃ ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុសកលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 15 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ។

ការវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពេលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត ។
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែល ធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD ។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD ។

ដោយសារតែ ដំណាក់កាលទី 2 លាតត្រដាងនូវការបង្ហាញ របស់ **Watch List PD** ដែលត្រូវបានប្រើសម្រាប់តម្រូវការមូលនិធិផ្ទាល់របស់ហានិភ័យឥណទានលើការបង្ហាញ **Watch List** ។ គោលនយោបាយផ្តល់ឥណទានរបស់ធនាគារអនុវត្តតាមគោលការណ៍និងវិធានទូទៅដែលបានកំណត់ស្របតាមវិធីសាស្ត្រផ្តល់ឥណទានរបស់ **BRED Group** ។ ផ្នែកសំខាន់នៃការបង្ហាញឥណទានរួមទាំងឯកសារធំបំផុតត្រូវបានបង្ហាញជូនគណៈកម្មាធិការឥណទាន របស់ ធនាគារសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ។ ជាលទ្ធផល ធាតុដែលមានក្នុងបញ្ជី ត្រូវបានគេរំពឹងថានឹងដំណើរការពីដំណើរការផ្តល់ឥណទានស្រដៀងគ្នានិងបង្ហាញអាកប្បកិរិយាស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃការខកខាន។

យោងតាមវិធីសាស្ត្រក្នុងបញ្ជីតាមដាន **BRED Group** ហានិភ័យឥណទានដែលមាននៅចំណាត់ថ្នាក់ឥណទានថ្នាក់ទី 14 និងខ្ពស់ជាងនេះត្រូវបានបញ្ចូលក្នុងបញ្ជីតាមដាន។

ការលាតត្រដាងបែបនេះមាន **PD** យ៉ាងតិចស្មើនឹង 11,73% ។ **PD** ដែលនៅចំណាត់ថ្នាក់ទី 14 ត្រូវបានយកមកពិចារណាសម្រាប់ដំណាក់កាលទី 2 ជាមួយការអនុវត្តឥណទានរបស់ **BRED Group** ។

ធនាគារប៉ាន់ប្រមាណប៉ារ៉ាម៉ែត្រ **LGD** ដោយកំណត់ការបង់សងមិនតាមកិច្ចសន្យានៅកំរិត 45 ភាគរយដែលត្រូវនឹងប៉ារ៉ាម៉ែត្រ **Basel IRBF** សម្រាប់បណ្តឹងទាមទារសំណងជាខ្ពស់លើសាជីវកម្ម រដ្ឋអធិបតេយ្យ និងធនាគារដែលមិនបានធានាដោយវត្ថុបញ្ចាំដែលបានទទួលស្គាល់។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព ។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់ ។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគាររវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង ។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែល ធនាគារមានសិទ្ធិដើម្បីទាមទារការសង ត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុគួរតែត្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានរវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់ ។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3” ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែល ធនាគារ មិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ ។

សំវិធានធនសម្រាប់ ការរំពឹងទុកលើការខាតបង់ឥណទាន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវ លំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី ។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់ ។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងសារព័ត៌មានលេខ ធ7-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានាត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន ។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំណត់ត្រាតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន ។

ដ. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គុយ និងការខាតបង់លើឱនភាពនៃតម្លៃបង្គុយ ។ ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយ

គណនេយ្យលើថ្លៃដើមប្រាក់កម្ចី ។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរលើការការពារហានិភ័យលំហូរទឹកប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ ។

ការទិញស្បៀងដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ ។

(ii). ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងចំណេញ ឬខាត ។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន ។ តម្លៃយោង នៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត ។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(៣) រំលស់

ថ្លៃដើមនៃការជំនួសធាតុនៃទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់តាមតំលៃយោង ប្រសិនបើផលចំណេញសេដ្ឋកិច្ចនាពេលអនាគតដែលមាននៅក្នុងសមាសធាតុ ចូលមកធនាគារហើយការចំណាយអាចត្រូវបានវាស់វែងបាន។ តំលៃយោង របស់ធាតុដែលត្រូវបានជំនួស មិនត្រូវបានទទួលស្គាល់ជាចំណេញឬខាតឡើយ ។ ថ្លៃដើមនៃការបម្រើទ្រព្យ បរិក្ខារប្រចាំថ្ងៃ ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់ដែលបានកើតឡើង។ រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា ។

សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក ។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើ មូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ។

ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់រយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង លើកលែងតែមានហេតុផលច្បាស់លាស់ថា ធនាគារនឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល ។ ដីទំនេរមិនត្រូវបានរំលស់លំនៅនោះទេ ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ រោងចក្រ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
បរិក្ខារការិយាល័យ	5 to 10
ឧបករណ៍សំភារៈ	5 to 10
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	5
យានយន្ត	5

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់ ។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5 ទៅ 20 ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ ។ ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាមួយនឹងតម្លៃតបស្នង ។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារ ធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ។ ធនាគារមានសិទ្ធិនេះ នៅពេលដែល ធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម ។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះ ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 មកប៉ុណ្ណោះ ។ នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែល ធនាគារជាអ្នកជួលធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យា នោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា ។

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈពិបាកដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមផ្ទៃដើម រួមមានផ្ទៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុន ថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ផ្ទៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន ។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងកាលបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3 – 10 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល ។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែល ធនាគារមានហេតុផលជាក់លាក់ក្នុងការ អនុវត្ត ។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើ ធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែ ធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់ ។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ផ្ទៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់ ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល (ត)

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា ។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះ តាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេល

នៃភតិសន្យា ។

អន្តរកាល

ធនាគារអនុវត្ត ស.រ.អ.ហ.ក 16 ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដោយប្រើវិធីសាស្ត្រកំណែប្រតិបត្តិ ។ ដូច្នេះ ផលប៉ះពាល់នៃការអនុវត្ត ស.រ.អ.ហ.ក 16 នឹងត្រូវបានទទួលស្គាល់ថាជាការ កែតម្រូវប្រាក់ចំណេញរក្សាទុកនា ដើមការិយបរិច្ឆេទនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដោយគ្មានការកែតម្រូវព័ត៌មានប្រៀបធៀបឡើយ ។

ធនាគារ មិនត្រូវបានអនុញ្ញាតឲ្យអនុវត្តតាមវិធីសាស្ត្រអនុវត្តជាក់ស្តែងដែលជានិយមន័យនៃការជួល (grandfather) របស់ស្តង់ដារគណនេយ្យកម្ពុជា លើការផ្លាស់ប្តូរនេះទេ ។ នេះមានន័យថាវានឹងត្រូវអនុវត្ត ស.រ.អ.ហ.ក 16 លើកិច្ចសន្យាទាំងអស់ដែលបានចូលជាធរមានមុនថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងវាយតម្លៃថាតើកិច្ចសន្យា/ មានភតិសន្យាជួល ឬទេ ។ ទោះយ៉ាងណាក៏ដោយ ស.រ.អ.ហ.ក 16 ណែនាំអំពីការ ធ្វើវិសោធនកម្មដែលមាន សារៈសំខាន់ចំពោះ ស.រ.អ.ហ.ក 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តលើកដំបូង ដើម្បីអនុវត្តនិយមន័យ ភតិសន្យាថ្មីចំពោះកិច្ចសន្យាដែលមានស្រាប់ នៅការិយបរិច្ឆេទនៃការផ្លាស់ប្តូរដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅការិយបរិច្ឆេទនោះ ។

ល. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង បន្ទាប់តាមវិលវិលថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន ។ ចំនួនដែល រំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញចមក ហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់ ។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិត ត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន ។ អត្ថប្រយោជន៍និយោជិត រយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតាមបច្ចុប្បន្ន ។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង ។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមាន កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ច នោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹក ប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាន នៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។ អប្បបរមា នៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន ។

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថា នឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឲ្យមកស្មើនឹង៖

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥. ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព(ត)

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់ នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទានដែលរំពឹងទុកនោះទេ (ការរំពឹងទុកលើការខាតបង់ឥណទាន) ។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទាន ដែលរំពឹងទុក (ការរំពឹងទុកលើការខាតបង់ឥណទាន) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

១. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព ។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.វ.ហ.អ.ក 9 និងដោយផ្នែកនៅក្នុង ស.វ.ហ.អ.ក 15 ។ ក្នុងករណីនេះ ជាដំបូង ធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់ ។

៨. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់ កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍ នីមួយៗ ដើម្បីកំណត់ថា តើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេល តែមួយ ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន ។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង្អស់ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៨. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ ត្រឹមត្រូវតាមតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ ។

៩. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (ស.គ.អ.ក) 37 សំវិធានធន បំណុល យថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត” ។

១) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

២) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។

34. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ (ត)

៧. ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាក់សមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍ ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែល ធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ។ ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលអាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌ ជាក់លាក់ណាមួយ ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

ជ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

35. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.រ.ទ.ហ.អ.ក

ការអនុវត្តក្របខណ្ឌស្តង់ដារ ស.រ.ទ.ហ.អ.ក

ធនាគារបានអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ដែលដូចគ្នានឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ។ របាយការណ៍ហិរញ្ញវត្ថុនេះ ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងស្របតាម ស.រ.ទ.ហ.អ.ក រួមទាំងការអនុវត្ត ស.រ.ទ.ហ.អ.ក 1 ការអនុវត្តជាលើកដំបូង ស.រ.ទ.ហ.អ.ក ។

ហេតុដូច្នេះ ធនាគារ បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.រ.ទ.ហ.អ.ក ដែលមានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅឬនៅក្រោយថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 រួមជាមួយនឹងព័ត៌មានប្រៀបធៀប នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដូចដែលបានរៀបរាប់នៅក្នុងគោលនយោបាយគណនេយ្យសំខាន់ៗ នៅក្នុង កំណត់សម្គាល់ 34 ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សាខាធនាគារត្រូវបានរៀបចំឡើងដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក ។ និយ័តភាពសំខាន់ៗ ដែលបានធ្វើឡើងដោយសាខាធនាគារក្នុងការកត់ត្រាឡើងវិញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយពីមុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដែលរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារ ជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ហៅកាត់ថា (“ស្តង់ដារពីមុន”) ត្រូវបានបង្ហាញដូចខាងក្រោម ។

ការអនុវត្តការលើកលែងដែលអាចជ្រើសរើសបាន

ស.រ.ហ.អ.ក 1 អនុញ្ញាតឲ្យអ្នកអនុវត្តជាលើកដំបូង នូវការលើកលែងមួយចំនួនពីការអនុវត្តតាមវិធីសាស្ត្រប្រតិសកម្ម នូវតម្រូវការ ស.រ.ហ.អ.ក ។ ធនាគារបានអនុវត្តការលើកលែងដូចខាងក្រោម៖

តម្លៃសមស្រប ឬការវាយតម្លៃឡើងវិញដោយចាត់ទុកជាថ្លៃដើម - ទ្រព្យ និងបរិក្ខារ

ធនាគារបានជ្រើសរើសដើម្បីវាស់វែងធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ដោយប្រើប្រាស់ស្តង់ដារពីមុន ដែលអាចប្រៀបធៀបបានទៅនឹងតម្លៃដើមដករំលស់ ស្របតាម ស.រ.ទ.ហ.អ.ក នៅការិយបរិច្ឆេទផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក ។

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក (ត)

ភាគីសន្យា

ស.រ.ទ.ហ.អ.ក 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ ស.រ.ទ.ហ.អ.ក 1 ដែលមាន ជម្រើសសម្រាប់អ្នកអនុវត្តជាលើកដំបូង ដើម្បីអនុវត្តនិយមន័យភាគីសន្យាថ្មីចំពោះកិច្ចសន្យាដែលមានស្រាប់ នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយ ផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅកាលបរិច្ឆេទនោះ ។

ធនាគារបានអនុវត្តការលើកលែងដូចខាងលើ និងរក្សាការសន្និដ្ឋានដែលទទួលបានពីការវាយតម្លៃដែលបានធ្វើ ឡើងកាលពីឆ្នាំមុនក្រោមស្តង់ដារពីមុន សម្រាប់ការរៀបចំភាគីសន្យាដែលមានស្រាប់ ។

ជម្រើសនៃការលើកលែងផ្សេងៗទៀត ដែលមាននៅក្នុង ស.រ.ទ.ហ.អ.ក 1 ដែលមិនត្រូវបានពិភាក្សានៅ ទីនេះ គឺមិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារឡើយ ។

ការលើកលែងដែលមិនអាចជ្រើសរើសបាន

ការប៉ាន់ស្មាន

ការប៉ាន់ស្មាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 គឺស្របគ្នានឹងការប៉ាន់ស្មានដែលមាន ការិយបរិច្ឆេទដូចគ្នាដោយស្របតាមស្តង់ដារពីមុន ។ ការប៉ាន់ស្មានដែលធនាគារបានប្រើដើម្បីបង្ហាញចំនួន ទឹកប្រាក់ទាំងនេះដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក គឺឆ្លុះបញ្ចាំងពីលក្ខខណ្ឌដែលមាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

អ្នកអនុវត្តជាលើកដំបូង ត្រូវតែអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក សម្រាប់ ប្រតិបត្តិការដែលបានកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ជាការិយបរិច្ឆេទនៃការ ផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យ ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពមួយអាច អនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក ចាប់ពីការិយបរិច្ឆេទប្រតិសកម្មដែលអង្គភាព បានជ្រើសរើសប្រសិនបើ ព័ត៌មានដែលតម្រូវឲ្យធ្វើបែបនេះ គឺទទួលបាននៅពេលចាប់ផ្តើមធ្វើប្រតិបត្តិការ គណនេយ្យទាំងនោះ ។

ធនាគារបានអនុវត្តតាមតម្រូវការនៃការឈប់ទទួលស្គាល់របស់ ស.រ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យ សម្រាប់ប្រតិបត្តិការដែលកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក (ត)

ការលើកលែងដែលមិនអាចជ្រើសរើសបាន (ត)

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ការផ្ទៀងផ្ទាត់រួមមានជួរឈរពីសម្រាប់ការិយបរិច្ឆេទនីមួយៗ ក៏ដូចជាលទ្ធផលនៃស្តង់ដារពីមុន និង ស.រ.ទ.ហ.អ.ក ។ ជួរឈរនៃ “ការធ្វើចំណាត់ថ្នាក់ឡើងវិញ” រួមមានការធ្វើចំណាត់ថ្នាក់ឡើងវិញ និងការវិភាគ ចំនួនទឹកប្រាក់ឡើងវិញ តាមស្តង់ដារពីមុន និង ស.រ.ទ.ហ.អ.ក សម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ជួរឈរនៃ “ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក” បានបង្ហាញពីផលប៉ះពាល់នៃការផ្លាស់ប្តូរការ ទទួលស្គាល់ និងការវាស់វែងដែលតម្រូវដោយការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក ។ ជួរឈរនៃ “ផលប៉ះពាល់ ពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក” ត្រូវបានវិភាគបន្ថែមទៀតលើប្រភេទនៃនិយ័តភាព ។

ការពន្យល់ពីរបៀបនៃការផ្លាស់ប្តូរពីស្តង់ដារពីមុន ទៅ ស.រ.ទ.ហ.អ.ក និងការអនុវត្ត ស.រ.ទ.ហ.អ.ក 9 ស.រ.ហ.អ.ក15 និង ស.រ.ហ.អ.ក16 បានជះឥទ្ធិពលដល់ស្ថានភាពហិរញ្ញវត្ថុលទ្ធផលហិរញ្ញវត្ថុនិងលំហូរទឹក ប្រាក់របស់ ធនាគារត្រូវបានកំណត់ដោយការសង្ខេបពីបរិមាណនៃការប៉ះពាល់ និងកំណត់សម្គាល់ដែលភ្ជាប់ មកជាមួយ ។

35. ការពន្យល់អំពីការឆ្លាស់ម្លូននៃ ស.ន.ប.ន.ក (ត)

ការផ្ទៀងផ្ទាត់មូលធន

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ សង្ខេបពីផលប៉ះពាល់នៃការអនុវត្តដំបូង ស.ន.ប.ន.ក ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និងនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ចំណេញ ឬខាត និងសុទ្ធផលលម្អិតផ្សេងៗទៀតរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
		ផលប៉ះពាល់នៃអន្តរកាលលើស.ន.ប.ន.ក		ផលប៉ះពាល់នៃអន្តរកាលលើស.ន.ប.ន.ក	
		ស្តង់ដារពីមុន ដុល្លារអាមេរិក	ការបាត់បង់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក
ទ្រព្យសកម្ម	ក(i)	2,830,617	(2,830,617)	-	5,568,008
		23,017,701	(23,017,701)	-	18,629,258
	ក(ii)	6,371,045	(6,371,045)	-	42,527,121
	ក(iii)	-	32,223,621	(86,009)	-
	ក(iv)	10,763,624	-	-	25,424,888
	ក(v)	49,421,700	15,936	(178,124)	115,828,585
	ក(vi)	1,343,806	(251,903)	-	1,649,031
		1,526,114	-	-	1,382,636
		1,393,429	-	-	2,912,745
	ខ	-	-	3,814,137	-
	គ	-	-	118,056	-
		96,668,036	(231,709)	3,668,060	213,922,272
ទ្រព្យសកម្មសរុប (ដុល្លារអាមេរិក)					
		390,248,862	(935,409)	14,807,957	859,539,689
ទ្រព្យសកម្មសរុប (ពាន់រៀល-កំណត់សម្គាល់១)					
					21,980,512
					879,356,745

35. ការពន្យល់អំពីការឆ្លាស់ម្លូននៃ ស.ន.ប.ន.ក (ត)

ការផ្ទៀងផ្ទាត់មូលធន (ត)

	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
		ផលប៉ះពាល់នៃអន្តរកាលលើស.ន.ប.ន.ក		ផលប៉ះពាល់នៃអន្តរកាលលើស.ន.ប.ន.ក	
		ស្តង់ដារពីមុន ដុល្លារអាមេរិក	ការបាត់បង់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក
បំណុល និងមូលធន	ក(i)	46,256,411	276,352	-	144,747,083
	ក(ii)	-	2,338,505	-	-
	ក(iii)	2,338,505	(2,338,505)	-	-
	ខ	-	-	3,814,137	-
	ក(iv)	1,119,729	(508,061)	-	3,449,444
	ក(v)	-	-	-	-
	ក(vi)	-	-	-	163,000
		-	-	-	8,000
		49,714,645	(231,709)	3,814,137	148,367,527
		52,500,000	-	-	75,000,000
		(5,546,609)	-	(146,077)	(9,445,255)
បំណុល និងមូលធនសរុប (ដុល្លារអាមេរិក)	ក(vii)	46,953,391	-	(146,077)	65,554,745
		96,668,036	(231,709)	3,668,060	213,922,272
		390,248,862	(935,409)	14,807,957	859,539,689
					21,980,512
					879,356,745

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	ផលប៉ះពាល់នៃអន្តរកាលលើស.រ.ហ.អ.ក			
		ស្តង់ដារពីមុនដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញដុល្លារអាមេរិក	ការវាស់វែងឡើងវិញដុល្លារអាមេរិក	ស.រ.ហ.អ.កដុល្លារអាមេរិក
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	ក(III)	6,663,568	356,515	-	7,020,083
ចំណាយការប្រាក់		(2,572,643)	-	-	(2,572,643)
ចំណូលការប្រាក់សរុប		4,090,925	356,515	-	4,447,440
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ	ក(III)	392,669	(356,515)	-	36,154
ចំណូលផ្សេងៗ		683	-	-	683
ចំណេញប្រតិបត្តិការសរុប		4,484,277	-	-	4,484,277
ចំណាយបត្តិលិក		(2,779,149)	-	-	(2,779,149)
ចំណាយប្រតិបត្តិការផ្សេងៗ	ខ	(4,078,029)	-	(84,046)	(4,162,075)
ចំណាយលើប្រតិបត្តិការសរុប		(6,857,178)	-	(84,046)	(6,941,224)
ការខាតបង់ប្រតិបត្តិមុនពេលឱនភាពនៃតម្លៃ		(2,372,901)	-	(84,046)	(2,456,947)
ឱនភាពលើឧបករណ៍ហិរញ្ញវត្ថុបាត់បង់	ក(II)	(1,443,945)	-	(315,069)	(1,759,014)
ខាតមុនដកពន្ធ		(3,816,846)	-	(399,115)	(4,215,961)
ចំណាយពន្ធលើប្រាក់ចំណូល	គ	(81,800)	-	369,490	287,690
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(3,898,646)	-	(29,625)	(3,928,271)
ការខាតបង់លម្អិត		-	-	-	-
លំអៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-
សរុបការខាតបង់លម្អិតក្នុងការិយបរិច្ឆេទ		(3,898,646)	-	(29,625)	(3,928,271)

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ការសង្ខេបពីការធ្វើចំណាត់ថ្នាក់ឡើងវិញនៃរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងការធ្វើនិយ័តភាពសំខាន់ៗ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរពីស្តង់ដារពីមុន ទៅ ស.រ.ហ.អ.ក និង

ការសង្ខេបពីការធ្វើចំណាត់ថ្នាក់ឡើងវិញនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងការធ្វើនិយ័តភាពសំខាន់ៗ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរពីស្តង់ដារពីមុន ទៅ ស.រ.ហ.អ.ក មានដូចខាងក្រោម ៖

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 9 ឧបករណ៍ហិរញ្ញវត្ថុ បង្ហាញនូវតម្រូវការសម្រាប់ការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ ។ វាក៏ណែនាំផងដែរនូវគំរូថ្មី “ការរំពឹងទុកឥណទានខាតបង់” (ECL) និងគំរូគណនេយ្យការពារហានិភ័យទូទៅថ្មី ។ ធនាគារបានអនុវត្ត ស.រ.ហ.អ.ក 9 ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យដែលបណ្តាលមកពីការអនុវត្ត ស.រ.ហ.អ.ក 9 ត្រូវបានអនុវត្តជាទូទៅដោយ ធនាគារនាពេលក្រោយ លើកលែងតែចំណុចដែលបានពិពណ៌នាខាងក្រោម ។

- ការវាយតម្លៃខាងក្រោម ត្រូវបានធ្វើឡើងដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈដែលមានស្រាប់នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។
 - ការកំណត់ចំពោះគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់
 - ការកំណត់ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ បង្កើតឲ្យមានលំហូរទឹកប្រាក់ដែលជាការទូទាត់សងប្រាក់ដើម និងការប្រាក់ ទៅលើចំនួនទឹកប្រាក់ដែលនៅសល់
 - ការកំណត់នូវការវិនិយោគមូលធន ដែលមិនសម្រាប់យកមកធ្វើការជួញដូរជា FVOCI និង
- ប្រសិនបើការវិនិយោគបំណុលមានហានិភ័យឥណទានទាបនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ធនាគារបានសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មមិនមានការកើនឡើងជាសារវន្តទេ ចាប់តាំងពីការទទួលស្គាល់ដំបូង ។

ផលប៉ះពាល់ដែលកើតឡើងពីការអនុវត្ត ស.រ.ហ.អ.ក 9 រួមទាំងផលប៉ះពាល់លើពន្ធ ត្រូវបានពិពណ៌នាដូចខាងក្រោម ។

35. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.រ.ទ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
កំណត់សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពិមុន	ការធ្វើចំណាត់ថ្នាក់ថ្មីក្រោមស.រ.ហ.អ.ក 9	តម្លៃយោងដំបូងក្រោមស.រ.ហ.អ.ក 9	តម្លៃយោងដំបូងក្រោមស.រ.ហ.អ.ក 99	តម្លៃយោងថ្មីក្រោមស.រ.ហ.អ.ក 99
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	46,532,763	144,747,083
	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	2,338,505	-
	(គ)	តម្លៃយោង	រំលស់ថ្លៃដើម	611,668	3,449,444
					1,559,617
បំណុលហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)					
				49,714,645	148,196,527
បំណុលហិរញ្ញវត្ថុសរុប (ពាន់រៀល-កំណត់សម្គាល់ 5)					
				200,698,022	595,453,645
				199,762,613	591,956,117

35. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.រ.ទ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ក) ដើម្បីសម្របទៅតាមការបង្ហាញក្នុងការិយបរិច្ឆេទបច្ចុប្បន្ន សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជាសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់តម្កល់តាមច្បាប់ ហើយដែលពិមុនត្រូវបានធ្វើការវាស់វែងតាមថ្លៃដើម ហើយឥឡូវតាមរំលស់ថ្លៃដើម ។

(ខ) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ថ្នាក់ជាឥណទាន និងគណនីត្រូវទទួល នៅក្រោមស្តង់ដារពិមុន ហើយត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើម ។

(គ) នៅក្រោមស្តង់ដារពិមុន បំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមថ្លៃដើម ឥឡូវត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើមជំនួសវិញ ។

២. ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 9 ជំនួសឱ្យគំរូស្តង់ដារពិមុន “ការខាតបង់ដែលបានកើតឡើង” ជាមួយនឹងគំរូ” ការរំពឹងទុកឥណទានខាតបង់” (ECL) ។ គំរូនៃឱនភាពនៃតម្លៃថ្មី អនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។

ការអនុវត្តនូវតម្រូវការឱនភាពនៃតម្លៃតាម ស.រ.ហ.អ.ក 9 នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 បង្កើតឲ្យមានសំវិធានធនសម្រាប់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
សំវិធានធនខាតបង់នៅក្រោមស្តង់ដារពិមុន	499,209	1,943,154
ការបន្ថែមសំវិធានធនបានទទួលស្គាល់ លើ៖		
ឥណទាន និងបុរេប្រទាន-រំលស់ថ្លៃដើម	178,124	398,384
សំវិធានធនលើកិច្ចសន្យាធានាហិរញ្ញវត្ថុ	-	30,470
សំវិធានធនលើសាច់ប្រាក់ និងសាច់ប្រាក់សមមូល	86,009	150,348
សំវិធានធនខាតបង់ក្រោម ស.រ.ហ.អ.ក 9 –		
ដុល្លារអាមេរិក	763,342	2,522,356
សំវិធានធនខាតបង់ក្រោម ស.រ.ហ.អ.ក 9 – (ពាន់រៀល - កំណត់សម្គាល់ 5)	3,081,612	10,134,826

35. ការពន្យល់អំពីការផ្លាស់ប្តូរនេះ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សំវិធានធនខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្មនោះ ។

ពុំមានការផ្ទេរពីប្រាក់ខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិសម្រាប់ការិយបរិច្ឆេទនោះឡើយ។

ព័ត៌មានបន្ថែមអំពីវិធីសាស្ត្រដែល ធនាគារប្រើសម្រាប់វាស់វែង ឱនភាពនៃតម្លៃលើសំវិធានធន ត្រូវបានពិពណ៌នានៅក្នុងកំណត់សម្គាល់ 32 (ខ) ។

(៣). ការប្រាក់

នៅក្រោមស្តង់ដារពីមុន កម្រៃដែលជាផ្នែកមួយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនត្រូវបានបញ្ចូលជាអត្រាការប្រាក់ប្រសិទ្ធភាពនោះទេ ហើយត្រូវបានទទួលស្គាល់ថាជាចំណូលនៅពេលប្រតិបត្តិការកើតឡើង ។

នៅក្រោម ស.រ.ហ.អ.ក ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬកន្លែងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។ ការទទួលស្គាល់ចំណូលការប្រាក់ មិនត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការនោះទេ ។

35. ការពន្យល់អំពីការផ្លាស់ប្តូរនេះ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការប្រាក់ (ត)

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ការថយចុះនៃឥណទាន និងបុរេប្រទាន	(231,709)	(538,441)
ប៉ះពាល់ពន្ធដែលពាក់ព័ន្ធ	(46,342)	(107,688)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក	(278,051)	(646,129)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក	(1,122,492)	(2,596,146)
(ពាន់រៀល - កំណត់សម្គាល់ 5)		
របាយការណ៍ចំណេញ ឬ ខាត		
ការកើនឡើងនៃចំណូលការប្រាក់		356,515
ការថយចុះនៃចំណូលពីកម្រៃ និងជើងសារ		(356,515)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក		-
និយ័តភាពលើប្រាក់ចំណេញរក្សាទុក		-
(ពាន់រៀល - កំណត់សម្គាល់ 5)		

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ផលប៉ះពាល់នៃអន្តរកាលលើមូលធន

តារាងខាងក្រោមសង្ខេបអំពីផលប៉ះពាល់ (ដកពន្ធ) នៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក ១ មកលើទុនបំរុង និង ប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

	ផលប៉ះពាល់នៃការអនុវត្ត ស.រ.ហ.អ.ក ១ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញរក្សាទុក		
សមតុល្យចុងគ្រាគ្រោមស្តង់ដារពីមុន (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017)	(5,546,609)	(22,391,659)
ការទទួលស្គាល់ឥណទានរំពឹងថានឹងបាត់បង់ក្រោម ស.រ.ហ.អ.ក ១	(264,133)	(1,066,306)
ពន្ធដែលពាក់ព័ន្ធ	118,056	476,592
សមតុល្យដើមគ្រាគ្រោម ស.រ.ហ.អ.ក ១ (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)	<u>(5,692,686)</u>	<u>(22,981,373)</u>

ខ. ភតិសន្យា

កាលពីមុន ធនាគារបានចាត់ថ្នាក់ភតិសន្យាថាជាកិច្ចសន្យាជួលប្រតិបត្តិការ ឬ ហិរញ្ញវត្ថុ ដោយផ្អែកលើការវាយតម្លៃរបស់ខ្លួនថាគឺជាកិច្ចសន្យាជួលនោះ បានផ្ទេរហានិភ័យនិងផលប្រយោជន៍ជាសារវន្តនូវភាពជាម្ចាស់នៃទ្រព្យដល់ធនាគារ ។ ក្រោម ស.រ.ហ.អ.ក 16 ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា ចំពោះកិច្ចសន្យាជួលការិយាល័យសាខា និងការិយាល័យ ឧទាហរណ៍ កិច្ចសន្យាជួលទាំងនេះមានលើតារាងតុល្យការ ។

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖		
សិទ្ធក្នុងការប្រើប្រាស់	3,814,137	5,531,698
ពន្ធពន្យារជាទ្រព្យសកម្ម	-	16,809
បំណុលភតិសន្យា	<u>(3,814,137)</u>	<u>(5,615,745)</u>
និយ័តកម្មមកលើប្រាក់ចំណេញរក្សាទុក	<u>-</u>	<u>(67,238)</u>
(ពាន់រៀល-កំណត់សម្គាល់ 5)	<u>-</u>	<u>(270,162)</u>

35 ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ខ. ភតិសន្យា (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
ដុល្លារអាមេរិក

របាយការណ៍ចំណេញ ឬ ខាត

រំលស់នៃទ្រព្យដែលមានសិទ្ធិប្រើប្រាស់	(595,232)
ចំណាយការប្រាក់លើបំណុលភតិសន្យា	(154,131)
ចំណាយការជួល	665,317
និយ័តភាពមុនពេលបង់ពន្ធលើប្រាក់ចំណេញ-ដុល្លារអាមេរិក	<u>(84,046)</u>
និយ័តកម្មមកលើប្រាក់ខាតរក្សាទុក (ពាន់រៀល-កំណត់សម្គាល់ 5)	<u>(339,966)</u>

គ. ពន្ធលើប្រាក់ចំណេញ

ការផ្លាស់ប្តូរខាងលើធ្វើអោយមានការថយចុះនៃពន្ធពន្យារនៃទ្រព្យសកម្មដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
ឱនភាពនៃតម្លៃលើសំវិធានធន	152,669	504,471
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	762,827	1,106,340
បំណុលភតិសន្យា	(762,827)	(1,123,149)
ថ្លៃសេវាកម្ម	(46,342)	(107,709)
ផ្សេងៗ	<u>11,729</u>	<u>107,593</u>
ការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្ម - ដុល្លារអាមេរិក	<u>118,056</u>	<u>487,546</u>
ការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្ម - (ពាន់រៀល - កំណត់សម្គាល់ 5)	<u>476,592</u>	<u>1,958,960</u>

36. ព្រឹត្តិការណ៍បន្ទាប់ពីការបរិច្ឆេទរាយការណ៍

ការបាត់បង់ឥណទានរំពឹងទុកនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2019 ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាការបរិច្ឆេទនោះ ។ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ មានការផ្ទុះឡើងនៃវិវត្តន៍ បានរីករាលដាលនៅប្រទេសចិន កម្ពុជា និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើននៃផលិតផលក្នុងស្រុក និង សូចនាករសំខាន់ផ្សេងៗ នឹងត្រូវបានពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុកនៃ ស.រ.ហ.អ.ក9 ក្នុងឆ្នាំ 2020 ។